



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
Ministry of Industry & Handicraft  
លេខ: ២១៩ MIH / ២០១៩

**ប្រកាស**  
**ស្តីពី**  
**ការដាក់ឱ្យអនុវត្ត**  
**បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់**  
**នាឡិកាស្នង់អគ្គិសនីចរន្តឆ្លាស់**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៩/០១៦ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមការចាំបាច់របស់ក្រសួង

**សម្រេច**

**ប្រការ១ .-**

ត្រូវបានដាក់ឱ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេស សម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្នង់អគ្គិសនីចរន្តឆ្លាស់ ដូចមានភ្ជាប់ជាមួយប្រកាសនេះ ។

**ប្រការ២ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវបានទុកជានិរាករណ៍។

*(Handwritten signatures and initials)*

**ប្រការ៣ .**

នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ប្រធាននាយកដ្ឋាន បញ្ញត្តកម្ម ប្រធាននាយកដ្ឋាននីតិកម្ម ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានី-ខេត្ត និងគ្រប់អង្គភាព ក្រោមឱវាទក្រសួង ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩

នាយកដ្ឋាន  
នាយកដ្ឋានក្រសួងឧស្សាហកម្ម និងសិប្បកម្ម



កិត្តិសេដ្ឋាបណ្ឌិត ប៊ុន ប្រសិទ្ធ

**កន្លែងទទួល :**

- ខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងរ៉ែ និងថាមពល
- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- អាជ្ញាធរអគ្គិសនីកម្ពុជា
- អគ្គិសនីកម្ពុជា
- រដ្ឋបាលរាជធានី-ខេត្ត
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

# មាតិកា

|                       |  |           |
|-----------------------|--|-----------|
| <b>ជំពូកទី ១</b>      | <b>បទប្បញ្ញត្តិទូទៅ.....</b>   | <b>2</b>  |
| ១.១.                  | គោលបំណង និងវិសាលភាព.....   | 2         |
| ១.២.                  | វាក្យសព្ទបច្ចេកទេស និងនិយមន័យ .....  | 2         |
| ១.៣.                  | កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល និងលីមីតកម្រិតលម្អៀង.....                           | 5         |
| ១.៤.                  | កម្មវិធីតេស្តនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្តង់ដារអគ្គិសនី .....              | 8         |
| ១.៥.                  | លក្ខខណ្ឌយោងសម្រាប់ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍.....                              | 8         |
| <b>ជំពូកទី ២</b>      | <b>វិធីសាស្ត្រនៃការធ្វើតេស្ត.....</b>  | <b>10</b> |
| ២.១.                  | ការគណនាកម្រិតលម្អៀងជៀបដោយប្រើប្រាស់វិធីសាស្ត្រនាឡិកាស្តង់ដារ.....                  | 10        |
| ២.២.                  | លក្ខខណ្ឌបច្ចេកទេសសម្រាប់ឧបករណ៍តេស្តនាឡិកាស្តង់ដារ.....                             | 11        |
| <b>ជំពូកទី ៣</b>      | <b>នីតិវិធីនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្តង់ដារអគ្គិសនី .....</b>            | <b>12</b> |
| ៣.១.                  | ការត្រួតពិនិត្យប្រេងខាងក្រៅ.....   | 12        |
| ៣.២.                  | ការធ្វើតេស្តតង់ស្យុង AC .....  | 13        |
| ៣.៣.                  | ការធ្វើតេស្តពេលគ្មានបន្ទុក .....   | 14        |
| ៣.៤.                  | ការធ្វើតេស្តត្រង់ចរន្តផ្ដើម .....  | 15        |
| ៣.៥.                  | ការធ្វើតេស្តកេកម្រិតលម្អៀងដើមអាំងត្រាំងស៊ែក .....                                  | 16        |
| ៣.៦.                  | ការធ្វើតេស្តផ្ទៀងផ្ទាត់ថេរនាឡិកា .....   | 17        |
| <b>ឧបសម្ព័ន្ធ «ក»</b> | <b>ប្រព័ន្ធលក់សារឡាស់ច្រាស់ថាមពលអគ្គិសនី.....</b>                                  | <b>19</b> |
| <b>ឧបសម្ព័ន្ធ «ខ»</b> | <b>អត្រាអំពាច់ស៊ីតេចរន្តនៃនាឡិកាស្តង់ដារអគ្គិសនី.....</b>                          | <b>19</b> |
| <b>ឧបសម្ព័ន្ធ «គ»</b> | <b>ជ្រកក្រាម និងសៀគ្វីតេស្ត .....</b>  | <b>20</b> |
| <b>ឧបសម្ព័ន្ធ «ឃ»</b> | <b>គំរូទម្រង់របាយការណ៍នៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្តង់ដារអគ្គិសនី .....</b> | <b>22</b> |
| <b>ឧបសម្ព័ន្ធ «ង»</b> | <b>ឯកសារយោង .....</b>  | <b>34</b> |



**ជំពូកទី ១**  
**បទប្បញ្ញត្តិទូទៅ**

**១.១. គោលបំណង និងវិសាលភាព**

ប្រកាសនេះមានគោលបំណងកំណត់ពីបទប្បញ្ញត្តិបច្ចេកទេស ស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្នង់អគ្គិសនី ចរន្តធ្លាស់ ប្រព័ន្ធប្រេកង់ 50 Hz ឬ 60 Hz និងមានវិសាលភាពអនុវត្តចំពោះការត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូង និង ការត្រួតពិនិត្យក្នុងពេលប្រើប្រាស់ សម្រាប់នាឡិកាស្នង់អគ្គិសនីភ្ជាប់ផ្ទាល់ ឬ ដំណើរការត្រង់ស្នូ ១ហ្វា ឬ ៣ហ្វា ថាមពលសកម្ម ឬ ថាមពលអសកម្ម ស្ថាទិច ឬ អេឡិចត្រូមេកានិច ។

**១.២. វាក្យសព្ទបច្ចេកទេស និងនិយមន័យ**

វាក្យសព្ទបច្ចេកទេស ដែលប្រើក្នុងប្រកាសនេះ មាននិយមន័យដូចតទៅ៖

- ១.២.១. នាឡិកាស្នង់អគ្គិសនី (Electricity Meter)**  
សំដៅដល់ឧបករណ៍អគ្គិសនីមួយប្រភេទ ដែលប្រើប្រាស់សម្រាប់វាស់បរិមាណថាមពលអគ្គិសនី ដោយ មានការបូកបញ្ចូលគ្នាជាបន្តបន្ទាប់នូវអានុភាពអគ្គិសនីទៅតាមរយៈពេលប្រើប្រាស់ និងរាល់ទិន្នន័យត្រូវ បានរក្សាទុក ។
- ១.២.២. នាឡិកាស្នង់អេឡិចត្រូមេកានិច (Electromechanical Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលដំណើរការដោយ ចរន្តអគ្គិសនីនៅក្នុងបូមីន (Coils) មានប្រតិកម្មនឹងចរន្តអាំងឌ្វី (Currents Induced) ដែលមាននៅក្នុងអង្គធាតុចំលងរង្វិល (ថាសរង្វិល) ហើយចលនារង្វិលនេះគឺសមាមាត្រទៅនឹងថាមពលអគ្គិសនីដែលបានប្រើប្រាស់ ។
- ១.២.៣. នាឡិកាស្នង់ស្ថាទិច ឬ នាឡិកាស្នង់អេឡិចត្រូនិច (Static Meter or Electronic Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលចរន្តនិងតង់ស្យុងដំណើរការក្នុងបង្គុំគ្រឿងអេឡិចត្រូនិច ដើម្បីបង្កើតបានផលថាមពលអគ្គិសនីដែលសមាមាត្រទៅនឹងថាមពលអគ្គិសនីប្រើប្រាស់ ។
- ១.២.៤. នាឡិកាស្នង់ថាមពលសកម្ម ឬ នាឡិកាស្នង់អាក់ទីវី (Watt-hour Meter or Active Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលប្រើប្រាស់សម្រាប់វាស់បរិមាណថាមពលអគ្គិសនីសកម្ម តាមរយៈផលបូកបញ្ចូលគ្នានូវអានុភាពសកម្មទៅតាមរយៈពេលប្រើប្រាស់ ។
- ១.២.៥. នាឡិកាស្នង់ថាមពលអសកម្ម ឬ នាឡិកាស្នង់រ៉េអាក់ទីវី (Var-hour Meter or Reactive Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលប្រើប្រាស់សម្រាប់វាស់បរិមាណថាមពលអគ្គិសនីអសកម្ម តាមរយៈផលបូកបញ្ចូលគ្នានូវអានុភាពអសកម្ម ទៅតាមរយៈពេលប្រើប្រាស់ ។
- ១.២.៦. នាឡិកាស្នង់ភ្ជាប់ផ្ទាល់ (Direct Connected Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលប្រើប្រាស់ភ្ជាប់ដោយផ្ទាល់ទៅនឹងសៀគ្វី ដែលចង់វាស់ និងគ្មានការប្រើប្រាស់នូវឧបករណ៍ខាងក្រៅផ្សេងទៀតមកជំនួយ ដូចជាត្រង់ស្នូម៉ាទីវ ជាដើម ។
- ១.២.៧. នាឡិកាស្នង់ដំណើរការត្រង់ស្នូ (Transformer Operated Meter)**  
សំដៅដល់នាឡិកាស្នង់អគ្គិសនីមួយប្រភេទ ដែលគេប្រើប្រាស់ជាមួយនឹងត្រង់ស្នូម៉ាទីវមួយ ឬ ច្រើន ។



**១.២.៨. ថ្នាក់សុក្រិតភាព (Accuracy Class)**

សំដៅដល់ចំណាត់ថ្នាក់នៃឧបករណ៍មាត្រាសាស្ត្រ ឬ ប្រព័ន្ធរង្វាស់រង្វាល់ទាំងឡាយណា ដែលមានលក្ខណៈត្រូវគ្នាដោយរក្សាកម្រិតលម្អៀងរង្វាស់រង្វាល់ ឬ ភាពមិនជាក់លាក់(Uncertainty) នៃឧបករណ៍រង្វាស់រង្វាល់ ដែលស្ថិតនៅក្នុងក្រោមលក្ខខណ្ឌប្រតិបត្តិការកំណត់ណាមួយ ។

**១.២.៩. គ្រឿងបង្កើត (Measuring Element)**

សំដៅដល់ផ្នែកមួយនៃនាឡិកាស្នង់ ដែលបំប្លែងចរន្តនិងតង់ស្យុងទៅជាស៊ីញ៉ាល់ និងសមមូលទៅនឹងអានុភាព និង/ឬ ថាមពលអគ្គិសនី ។ គ្រឿងបង្កើតមួយមានមូលដ្ឋានជាគ្រឿងអេឡិចត្រូម៉ាញ៉េទិច ឬ គ្រឿងអគ្គិសនី ឬ គ្រឿងអេឡិចត្រូនិច ។

**១.២.១០. ថេរនាឡិកា (Meter Constant)**

សំដៅដល់តម្លៃ ដែលបញ្ជាក់អំពីទំនាក់ទំនង រវាងថាមពលអគ្គិសនីដែលបានចុះលេខអំណានដោយនាឡិកាស្នង់ និងតម្លៃដែលត្រូវផ្តល់ដោយ Test Output ។

ឧទាហរណ៍៖ ថេរនាឡិកា នៃនាឡិកាស្នង់អេឡិចត្រូមេកានិច អាចជា *rev/kWh* ឬ *rev/kvarh* និងថេរនាឡិកា នៃនាឡិកាស្នង់ស្តាទិច អាចជា *imp/kWh* ឬ *imp/kvarh* ។

**១.២.១១. ទិន្នផលតេស្ត (Test Output)**

សំដៅដល់ឧបករណ៍មួយប្រភេទសម្រាប់ធ្វើតេស្តនាឡិកាស្នង់អគ្គិសនី ដែលអាចផ្តល់ផាល (Pulses) ឬ មធ្យោបាយណាមួយក្នុងការផ្តល់ផាល (Pulses) ដែលសមាមាត្រទៅនឹងថាមពលអគ្គិសនី វាស់ដោយនាឡិកាស្នង់អគ្គិសនីនោះ ។

**១.២.១២. ផាល (Pulse)**

សំដៅដល់រលកស៊ីញ៉ាល់ ដែលចាប់ផ្តើមចេញពីកម្រិតនីវ៉ូដើមដំបូង ក្នុងរយៈពេលកំណត់មួយ និងត្រឡប់មកកម្រិតនីវ៉ូដើមវិញ នៅពេលចុងក្រោយ ។

**១.២.១៣. លេខអំណាន (Register)**

សំដៅដល់ផ្នែកមួយនៃនាឡិកាស្នង់ ដែលអាចរក្សាទុកបរិមាណថាមពលអគ្គិសនីវាស់បាន ។ លេខអំណានអាចជាគ្រឿងអេឡិចត្រូមេកានិច ឬ គ្រឿងអេឡិចត្រូនិច និងអាចជាអាំងតេក្រាលនៃលទ្ធផលវាស់បានលើអេក្រង់ ។

**១.២.១៤. មេគុណលេខអំណាន (Register Multiplier)**

សំដៅដល់តម្លៃថេរ ដែលយកទៅគុណនឹងបរិមាណថាមពលអគ្គិសនីដែលអានដោយលេខអំណាន ដើម្បីទទួលបានបរិមាណថាមពលអគ្គិសនីដែលវាស់ ។

**១.២.១៥. ចរន្ត និងតង់ស្យុង (Current and Voltage)**

នៅក្នុងបទប្បញ្ញត្តិនេះ តម្លៃតង់ស្យុង និងអាំងតង់ស៊ីតេចរន្តជាតម្លៃប្រសិទ្ធិ (root mean square – r.m.s.) លុះត្រាតែមានការបញ្ជាក់ផ្សេងទៀត ។

**១.២.១៦. ចរន្តផ្តើម (Starting Current)  $I_{st}$**

សំដៅដល់អាំងតង់ស៊ីតេចរន្តតូចជាងគេ ដែលត្រូវបានកំណត់ដោយអ្នកផលិត ដោយនៅត្រង់ចំណុចចរន្តផ្តើមនេះ នាឡិកាស្នង់នឹងចុះថាមពលអគ្គិសនីនៅលេខអំណាន នៅពេលកត្តាអានុភាពជាតម្លៃឯកតា (Unity Power Factor) និងសម្រាប់នាឡិកាស្នង់ពហុហ្វា មានបន្ទុកតុល្យភាព ។



- ១.២.១៧. ចរន្តអប្បបរមា (Minimum Current)  $I_{min}$**   
 សំដៅដល់អាំងស៊ីតេចរន្តអប្បបរមា ដែលត្រូវបានកំណត់ដោយអ្នកផលិត ដើម្បីបំពេញតាមតម្រូវការសុក្រឹតភាព ។
- ១.២.១៨. ចរន្តត្រង់ស៊ីស្យុង (Transitional Current)  $I_{tr}$**   
 សំដៅដល់អាំងតង់ស៊ីតេចរន្ត ស្មើ និងធំជាង ចរន្តដែលត្រូវបានកំណត់ដោយអ្នកផលិត ដើម្បីស្ថិតនៅក្នុងកម្រិតលម្អៀងអនុញ្ញាតអតិបរមាតូចបំផុត ទៅតាមថ្នាក់សុក្រឹតភាពនាឡិកាស្ទង់ ។
- ១.២.១៩. ចរន្តគោល (Basic Current)  $I_b$**   
 សំដៅដល់អាំងតង់ស៊ីតេចរន្តថេរ ដែលអនុលោមជាមួយនឹងការដំណើរការនៃនាឡិកាស្ទង់ភ្ជាប់ផ្ទាល់សម្រាប់ស្តង់ដារអន្តរជាតិ នៃគណៈកម្មការបច្ចេកទេសអគ្គិសនីអន្តរជាតិ (International Electrotechnical Commission - IEC) ។
- ១.២.២០. ចរន្តណូមីណាល់ (Rated Current)  $I_n$**   
 សំដៅដល់អាំងតង់ស៊ីតេចរន្តថេរ ដែលអនុលោមជាមួយនឹងការដំណើរការនៃនាឡិកាស្ទង់ដំណើរការត្រង់ស្នូសម្រាប់ស្តង់ដារអន្តរជាតិ IEC ។
- ១.២.២១. ចរន្តអតិបរមា (Maximum Current)  $I_{max}$**   
 សំដៅដល់អាំងស៊ីតេចរន្តអតិបរមា ដែលត្រូវបានកំណត់ដោយអ្នកផលិត ដើម្បីបំពេញតាមតម្រូវការសុក្រឹតភាព ។
- ១.២.២២. តង់ស្យុងណូមីណាល់ (Nominal Voltage)  $U_{nom}$**   
 សំដៅដល់តង់ស្យុង ដែលត្រូវបានកំណត់ដោយអ្នកផលិត សម្រាប់ដំណើរការធម្មតារបស់នាឡិកាស្ទង់ ។
- ១.២.២៣. ប្រេកង់ណូមីណាល់ (Nominal Frequency)  $f_{nom}$**   
 សំដៅដល់ប្រេកង់របស់តង់ស្យុង (និងចរន្ត) ដែលត្រូវបានកំណត់ដោយអ្នកផលិត សម្រាប់ដំណើរការធម្មតារបស់នាឡិកាស្ទង់ ។
- ១.២.២៤. ឧបករណ៍តេស្តនាឡិកាស្ទង់ (Meter Test Equipment)**  
 សំដៅដល់បណ្តុំបរិក្ខារអគ្គិសនី ដែលគេប្រើប្រាស់សម្រាប់ធ្វើតេស្តនាឡិកាស្ទង់អគ្គិសនី មានដូចជា៖ ប្រភពអគ្គិសនី (Power Source) ត្រង់ស្នូចរន្ត (Current Transformer – CT) [និង/ឬ ត្រង់ស្នូតង់ស្យុង (Potential Transformer – PT) ] នាឡិកាស្តង់ដារ (Standard Meter) ម៉ាស៊ីនគណនាកម្រិតលម្អៀង (Error Calculator) និងឧបករណ៍ជំនួយផ្សេងទៀត ដូចជាវិធានសម្រាប់បំពាក់នាឡិកាស្ទង់ និងប្រព័ន្ធខ្សែចំលងអគ្គិសនី ជាដើម ។
- ១.២.២៥. នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត (Meter Under Test)  $MUT$**   
 សំដៅដល់នាឡិកាស្ទង់អគ្គិសនី ដែលត្រូវបានយកមកធ្វើតេស្ត និងមានថ្នាក់សុក្រឹតភាពទាបជាងនាឡិកាស្ទង់ដា ។
- ១.២.២៦. នាឡិកាស្តង់ដារ (Standard Meter)  $STD$**   
 សំដៅដល់នាឡិកាស្ទង់អគ្គិសនី ដែលត្រូវបានយកមកធ្វើជាស្តង់ដារយោង ដោយមានថ្នាក់សុក្រឹតភាពខ្ពស់ជាងនាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត ។



*Handwritten signature and initials in blue ink.*

**១.២.២៧. កម្រិតលម្អៀងធៀបនៃអាំងឌីកាស្យុង (Relative Error of Indication) RE**

សំដៅដល់តម្លៃអាំងឌីកាស្យុង ( $X_{MUT}$ ) ដែលបង្ហាញលើនាឡិកាស្តង់ដារដែលត្រូវធ្វើតេស្ត ដកតម្លៃស្តង់ដារ ( $X_{STD}$ ) ដែលបង្ហាញលើនាឡិកាស្តង់ដារ ចែកនឹងតម្លៃស្តង់ដារ ( $X_{STD}$ ) ដែលបង្ហាញលើនាឡិកាស្តង់ដារ ៖

$$RE (\%) = \frac{X_{MUT} - X_{STD}}{X_{STD}} \times 100$$

កំណត់សម្គាល់៖ ពាក្យ «កម្រិតលម្អៀង» ប្រើក្នុងប្រកាសនេះ គឺជា «កម្រិតលម្អៀងធៀបនៃអាំងឌីកាស្យុង» ។

**១.២.២៨. កម្រិតលម្អៀងអនុញ្ញាតអតិបរមា (Maximum Permissible Error) MPE**

សំដៅដល់តម្លៃខ្ពស់បំផុតនៃកម្រិតលម្អៀងរង្វាស់រង្វាល់ ដោយគោរពតាមតម្លៃបរិមាណយោងដែលទទួលស្គាល់ ត្រូវបានអនុញ្ញាតដោយបទដ្ឋានគតិយុត្ត ឬ បទប្បញ្ញត្តិ សម្រាប់រង្វាស់រង្វាល់ ឬ ឧបករណ៍រង្វាស់រង្វាល់ ឬ ប្រព័ន្ធរង្វាស់រង្វាល់ដែលផ្តល់ឱ្យណាមួយ ។

**១.២.២៩. ការត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូង**

សំដៅដល់ការត្រួតពិនិត្យផ្ទៀងផ្ទាត់លើឧបករណ៍មាត្រាសាស្ត្រថ្មី ឬ ដែលបានជួសជុលរួច មុនពេលដាក់ឱ្យប្រើប្រាស់ ។

**១.២.៣០. ការត្រួតពិនិត្យផ្ទៀងផ្ទាត់ក្នុងពេលប្រើប្រាស់**

សំដៅដល់បណ្តាប្រភេទនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍ទម្ងន់និងរង្វាស់រង្វាល់ ដែលបានត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូងរួចហើយ និងកំពុងប្រើប្រាស់ ។

**១.២.៣១. ស្តង់ដារប្រតិបត្តិ**

សំដៅដល់ស្តង់ដារថ្នាក់ទី៣ ដែលភាពត្រឹមត្រូវរបស់វា ត្រូវបានព្យាសកម្ម ដោយស្តង់ដារបន្ទាប់ ឬ ស្តង់ដារកម្រិតខ្ពស់ជាង ។

**១.២.៣២. បុគ្គល**

សំដៅដល់នីតិបុគ្គល ឬ រូបវន្តបុគ្គល ។

**១.២.៣៣. មន្ត្រីត្រួតពិនិត្យ**

សំដៅដល់មន្ត្រីមានសមត្ថកិច្ច ដែលកំណត់ដោយច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា ។

**១.៣. កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល និងលីមីតកម្រិតលម្អៀង**

កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល (Base MPE) និងលីមីតកម្រិតលម្អៀង (Limit of Error) ត្រូវបានកំណត់ដូចក្នុងតារាងទី១ និងតារាងទី២ ក្នុងលក្ខខណ្ឌអាំងតង់ស៊ីតេចរន្ត និងកត្តាអានុភាព (Power factor) ប្រែប្រួលនៅក្នុងដែនកំណត់ និងនៅពេលនាឡិកាស្តង់ដារអត្តិសន្តិការណ៍នៅលក្ខខណ្ឌយោងដូចមានកំណត់ត្រង់ចំណុច ១.៥ ជំពូកទី១ ។

កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល និងលីមីតកម្រិតលម្អៀង ត្រូវបានអនុវត្តចំពោះតែការត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូងតែប៉ុណ្ណោះ ។

ចំពោះការអនុវត្តលើការត្រួតពិនិត្យផ្ទៀងផ្ទាត់ក្នុងពេលប្រើប្រាស់ កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល និងលីមីតកម្រិតលម្អៀង ត្រូវស្មើនឹង ២ (ពីរ) ដងនៃកម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល និងលីមីតកម្រិតលម្អៀង ដែលបានកំណត់ក្នុងតារាងទី១ និងតារាងទី២ ។



**តារាងទី១៖ កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល សម្រាប់នាឡិកាស្ទង់១ហ្វា និង៣ហ្វាដែលមានបន្ទុកតុល្យភាព**

| ប្រភេទ<br>នាឡិកាស្ទង់ | ក្រាបផ្ទាល់       | ដំណើរការត្រង់ស្នូ               | កត្តា<br>អានុភាព <sup>(១)</sup> | ថ្នាក់នាឡិកាស្ទង់                           |       |                             |                             |                             |                             |       |       |
|-----------------------|-------------------|---------------------------------|---------------------------------|---|-------|-----------------------------|-----------------------------|-----------------------------|-----------------------------|-------|-------|
|                       |                   |                                 |                                 | A   | B     | C                           | D                           | 3                           | 2                           |       |       |
|                       |                   |                                 |                                 | កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល Base MPE (%) |       |                             |                             |                             |                             |       |       |
| គំរូលលម្អៀង           | ពន្លឺស្រពិចស្រពិល | $0.1 I_b \leq I \leq I_{max}$   | $0.05 I_n \leq I \leq I_{max}$  | cos   | 1     | ± 2.0                       | ± 1.0                       | ± 0.5                       | —                           | —     | —     |
|                       |                   | $0.05 I_b \leq I < 0.1 I_b$     | $0.02 I_n \leq I < 0.05 I_n$    |   | 1     | ± 2.5                       | ± 1.5                       | ± 1.0                       | —                           | —     | —     |
|                       |                   | $0.2 I_b \leq I \leq I_{max}$   | $0.1 I_n \leq I \leq I_{max}$   |   | 0.5L  | ± 2.0                       | ± 1.0                       | ± 0.8                       | —                           | —     | —     |
|                       |                   | $0.1 I_b \leq I < 0.2 I_b$      | $0.05 I_n \leq I < 0.1 I_n$     |   | 0.8C  | —                           | ± 1.0                       | ± 0.8                       | —                           | —     | —     |
|                       |                   | $0.2 I_b \leq I \leq I_b^{(២)}$ | $0.1 I_n \leq I \leq I_n^{(២)}$ |   | 0.5L  | ± 2.5                       | ± 1.5                       | ± 1.3                       | —                           | —     | —     |
|                       |                   |                                 |                                 |   | 0.8C  | —                           | ± 1.5                       | ± 1.3                       | —                           | —     | —     |
|                       | ពន្លឺស្រពិចស្រពិល | $I_{tr} \leq I \leq I_{max}$    | $I_{tr} \leq I \leq I_{max}$    |   | 0.25L | —                           | ± 3.5                       | ± 2.5                       | —                           | —     | —     |
|                       |                   | $I_{min} \leq I < I_{tr}$       | $I_{min} \leq I < I_{tr}$       |   | 0.5C  | —                           | ± 2.5                       | ± 1.5                       | —                           | —     | —     |
|                       |                   | $I_{st} \leq I < I_{min}$       | $I_{st} \leq I < I_{min}$       |   | 1     | ± 2.0                       | ± 1.0                       | ± 0.5                       | ± 0.2                       | —     | —     |
|                       |                   |                                 |                                 |   | 0.5L  | ± 2.5                       | ± 1.5                       | ± 0.6                       | ± 0.3                       | —     | —     |
|                       |                   |                                 |                                 |   | 0.8C  | ± 2.5                       | ± 1.5                       | ± 0.6                       | ± 0.3                       | —     | —     |
|                       |                   |                                 |                                 |   | 1     | ± 2.5                       | ± 1.5                       | ± 1.0                       | ± 0.4                       | —     | —     |
| គំរូលអលម្អៀង          | ពន្លឺស្រពិចស្រពិល | $0.2 I_b \leq I \leq I_{max}$   | $0.1 I_n \leq I \leq I_{max}$   | (១ ឬ ៣) sin                                 | 0.5L  | ± 2.5                       | ± 1.8                       | ± 1.0                       | ± 0.5                       | —     | —     |
|                       |                   | $0.1 I_b \leq I < 0.2 I_b$      | $0.05 I_n \leq I < 0.1 I_n$     |   | 0.8C  | ± 2.5                       | ± 1.8                       | ± 1.0                       | ± 0.5                       | —     | —     |
|                       |                   | $0.5 I_b \leq I \leq I_{max}$   | $0.2 I_n \leq I \leq I_{max}$   |   | 1     | ± 2.5 × $\frac{I_{min}}{I}$ | ± 1.5 × $\frac{I_{min}}{I}$ | ± 1.0 × $\frac{I_{min}}{I}$ | ± 0.4 × $\frac{I_{min}}{I}$ | —     | —     |
|                       |                   | $0.2 I_b \leq I < 0.5 I_b$      | $0.1 I_n \leq I < 0.2 I_n$      |   | 1     | —                           | —                           | —                           | —                           | ± 3.0 | ± 2.0 |
|                       |                   | $0.5 I_b \leq I \leq I_{max}$   | $0.2 I_n \leq I \leq I_{max}$   |   | 1     | —                           | —                           | —                           | —                           | ± 4.0 | ± 3.0 |
|                       | ពន្លឺស្រពិចស្រពិល | $0.1 I_b \leq I \leq I_{max}$   | $0.05 I_n \leq I \leq I_{max}$  |   | 0.5   | —                           | —                           | —                           | —                           | ± 3.0 | ± 2.0 |
|                       |                   | $0.05 I_b \leq I < 0.1 I_b$     | $0.02 I_n \leq I < 0.05 I_n$    |   | 0.5   | —                           | —                           | —                           | —                           | ± 4.0 | ± 3.0 |
|                       |                   | $0.2 I_b \leq I \leq I_{max}$   | $0.1 I_n \leq I \leq I_{max}$   |   | 0.25  | —                           | —                           | —                           | —                           | ± 6.0 | ± 4.0 |
|                       |                   | $0.1 I_b \leq I < 0.2 I_b$      | $0.05 I_n \leq I < 0.1 I_n$     |   | 1     | —                           | —                           | —                           | —                           | ± 3.0 | ± 2.0 |
|                       |                   | $0.2 I_b \leq I \leq I_{max}$   | $0.1 I_n \leq I \leq I_{max}$   |   | 1     | —                           | —                           | —                           | —                           | ± 4.0 | ± 2.5 |
|                       |                   | $0.1 I_b \leq I < 0.2 I_b$      | $0.05 I_n \leq I < 0.1 I_n$     |   | 0.5   | —                           | —                           | —                           | —                           | ± 3.0 | ± 2.0 |
|                       |                   | $0.2 I_b \leq I \leq I_{max}$   | $0.1 I_n \leq I \leq I_{max}$   |   | 0.5   | —                           | —                           | —                           | —                           | ± 4.0 | ± 2.5 |

**កំណត់សម្គាល់៖**

- <sup>(១)</sup> φ គឺជាផលសងហ្វាវ៉ាងហ្វាតង់ស្យុង និងហ្វាចរន្ត ក្នុងលំដាប់ហ្វាតែមួយ ។
- cos φ គឺអនុវត្តសម្រាប់អានុភាព ឬ ថាមពលសកម្ម ។
- sin φ គឺអនុវត្តសម្រាប់អានុភាព ឬ ថាមពលអសកម្ម ។
- L – បន្ទុកជាអាំងឌុចតង់ និង C – បន្ទុកជាកុងដង់សាទ័រ ។
- <sup>(២)</sup> លក្ខខណ្ឌពិសេស សម្រាប់អ្នកប្រើប្រាស់ ។



*Handwritten signature and initials in blue ink.*

**តារាងទី២៖ លីមីតកម្រិតលម្អៀងសម្រាប់នាឡិកាស្ទង់ពហុ ដែលមានបន្ទុកអតុល្យភាព**

| ប្រភេទ<br>នាឡិកាស្ទង់ | ក្រាបផ្ទាល់        | ដំណើរការត្រង់ស្នូ             | កត្តា<br>អនុភាព <sup>(២)</sup> | ថ្នាក់នាឡិកាស្ទង់                                      |       |       |       |       |       |       |       |
|-----------------------|--------------------|-------------------------------|--------------------------------|--|-------|-------|-------|-------|-------|-------|-------|
|                       |                    |                               |                                | A  | B     | C     | D     | 3     | 2     |       |       |
|                       |                    |                               |                                | លីមីតកម្រិតលម្អៀង (%)                                  |       |       |       |       |       |       |       |
| គ្រឹះស្ថានលម្អៀង      | ធនធាន<br>(១) ធនធាន | $0.2 I_b \leq I \leq I_{max}$ | $0.1 I_n \leq I \leq I_{max}$  | $\theta \cos$  | 1     | ± 3.0 | ± 2.0 | ± 1.5 | —     | —     | —     |
|                       |                    | $0.5 I_b \leq I \leq I_{max}$ | $0.2 I_n \leq I \leq I_{max}$  |  | 0.5 L | ± 3.0 | ± 2.0 | ± 1.5 | —     | —     | —     |
|                       | —                  | —                             | —                              |  | —     | —     | —     | —     | —     | —     |       |
| គ្រឹះស្ថានអនុលម្អៀង   | ធនធាន<br>(១) ធនធាន | $0.2 I_b \leq I \leq I_{max}$ | $0.1 I_n \leq I \leq I_{max}$  | $(\cos \theta) \theta \sin$                            | 1     | —     | —     | —     | —     | ± 4.0 | ± 3.0 |
|                       |                    | $0.5 I_b \leq I \leq I_{max}$ | $0.2 I_n \leq I \leq I_{max}$  |  | 0.5   | —     | —     | —     | —     | ± 4.0 | ± 3.0 |
|                       | ធនធាន              | $0.1 I_b \leq I \leq I_{max}$ | $0.05 I_n \leq I \leq I_{max}$ |  | 1     | —     | —     | —     | —     | ± 4.0 | ± 3.0 |
|                       |                    | $0.2 I_b \leq I \leq I_{max}$ | $0.1 I_n \leq I \leq I_{max}$  |  | 0.5   | —     | —     | —     | —     | ± 4.0 | ± 3.0 |
|                       |                    |                               |                                | <b>លីមីតកម្រិតលម្អៀងបម្រែបម្រួល <sup>(៣)</sup> (%)</b> |       |       |       |       |       |       |       |
| គ្រឹះស្ថានលម្អៀង      | ធនធាន<br>(១) ធនធាន | $I_b$                         | $I_n$                          | $\theta \cos$  | 1     | ± 2.5 | ± 1.5 | ± 1   | —     | —     | —     |
|                       |                    | $I_{tr} \leq I \leq I_{max}$  | $I_{tr} \leq I \leq I_{max}$   |  | 1     | ± 2.5 | ± 1.0 | ± 0.7 | ± 0.3 | —     | —     |
|                       | 0.5 L              |                               |                                |  | ± 2.5 | ± 1.5 | ± 1.0 | ± 0.5 | —     | —     |       |
| គ្រឹះស្ថានអនុលម្អៀង   | ធនធាន<br>(១) ធនធាន | $I_b$                         | $I_n$                          | $(\cos \theta) \theta \sin$                            | 1     | —     | —     | —     | —     | ± 3.5 | ± 2.5 |
|                       | ធនធាន              | $I_b$                         | $I_n$                          |  | 1     | —     | —     | —     | —     | ± 3.5 | ± 2.5 |

**កំណត់សម្គាល់៖**

- (១) បន្ទុកអតុល្យភាព សំដៅដល់ករណី ដែលមានការប្រើប្រាស់បន្ទុកពុំស្មើគ្នា ឬ ពុំមានតុល្យភាព ។ ករណីនេះកើតឡើងតែសម្រាប់នាឡិកាស្ទង់អគ្គិសនី ពហុ ឬ ពហុហ្វា តែប៉ុណ្ណោះ ។ នៅក្នុងបទប្បញ្ញត្តិនេះ ការធ្វើតេស្តលើករណីបន្ទុកអតុល្យភាព គឺការដាក់ឲ្យមានការប្រើប្រាស់បន្ទុកតែមួយហ្វា ចំណែកតង់ស្យុង គឺផ្គត់ផ្គង់ដោយតង់ស្យុង ពហុ មានតុល្យភាព ។
- (២)  $\theta$  គឺជាផលសងហ្វាវ៉ាងហ្វា(ឬ លីង)តង់ស្យុង និងហ្វា(ឬ លីង)ចរន្ត ដែលផ្គត់ផ្គង់ទៅគ្រឿងបន្លាស់ដូចគ្នាតែមួយ ។  
 $\cos \theta$  គឺអនុវត្តសម្រាប់អានុភាព ឬ ថាមពលសកម្ម ។  
 $\sin \theta$  គឺអនុវត្តសម្រាប់អានុភាព ឬ ថាមពលអសកម្ម ។
- (៣) កម្រិតលម្អៀងបម្រែបម្រួល(Error Shift) គឺជាផលសងកម្រិតលម្អៀង រវាងកម្រិតលម្អៀង ដែលកើតឡើងនៅពេលដែលនាឡិកាស្ទង់ដំណើរការ ដោយមានបន្ទុកអតុល្យភាព និងកម្រិតលម្អៀង ដែលកើតឡើងនៅពេលដែលនាឡិកាស្ទង់ដំណើរការដោយមានបន្ទុកតុល្យភាព ។
- (៤) មេកានិច គឺជាពាក្យបំព្រួញមកពី អេឡិចត្រូមេកានិច ។



**១.៤. កម្មវិធីតេស្តនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្នង់អគ្គិសនី**

ការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្នង់អគ្គិសនី ត្រូវអនុវត្តយ៉ាងហោចណាស់តាមកម្មវិធីតេស្តដូចបានកំណត់នៅក្នុងតារាងទី៣ ។

**តារាងទី៣៖ កម្មវិធីតេស្តនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្នង់អគ្គិសនី**

| ល.រ | កម្មវិធីតេស្ត                               | ការត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូង <sup>(១)</sup> | ការត្រួតពិនិត្យផ្ទៀងផ្ទាត់ក្នុងពេលប្រើប្រាស់ <sup>(១)</sup> |
|-----|---|---|---|
| ១   | ការត្រួតពិនិត្យរូបរាងខាងក្រៅ                | ✓   | ✓   |
| ២   | ការធ្វើតេស្តតង់ស្យុង AC                     | ✓   | x   |
| ៣   | ការធ្វើតេស្តពេលគ្មានបន្ទុក                  | ✓   | ✓   |
| ៤   | ការធ្វើតេស្តត្រង់ចរន្តផ្ដើម                 | ✓   | ✓   |
| ៥   | ការធ្វើតេស្តរកកម្រិតលម្អៀងដើមអាំងត្រាំងស៊ែរ | ✓   | ✓   |
| ៦   | ការធ្វើតេស្តផ្ទៀងផ្ទាត់ថេរនាឡិកា            | ✓   | ✓   |

**កំណត់សម្គាល់៖**

<sup>(១)</sup> សញ្ញា ✓ បញ្ជាក់ពីកម្មវិធីតេស្ត ដែលត្រូវអនុវត្ត ។  
សញ្ញា x បញ្ជាក់ពីកម្មវិធីតេស្ត ដែលមិនចាំបាច់អនុវត្ត ។

**១.៥. លក្ខខណ្ឌយោងសម្រាប់ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍**

លក្ខខណ្ឌយោង សម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់លើកដំបូង និងការត្រួតពិនិត្យផ្ទៀងផ្ទាត់ក្នុងពេលប្រើប្រាស់របស់នាឡិកាស្នង់អគ្គិសនីនៅក្នុងមន្ទីរពិសោធន៍ ត្រូវតែអនុលោមតាមការកំណត់ដូចមានកំណត់នៅក្នុងតារាងទី៤ និងតារាងទី៥ ។

**តារាងទី៤៖ លក្ខខណ្ឌយោង និងលម្អៀង <sup>(១)</sup>**

| បរិយាយ  | លក្ខខណ្ឌយោង                   | លម្អៀង   |
|---|-------------------------------|--|
| សីតុណ្ហភាពបរិយាកាស                              | 23 °C                         | ± 5 °C   |
| តង់ស្យុង <sup>(២)</sup>                         | $U_{nom}$                     | ± 2 %  |
| ប្រេកង់   | $f_{nom}$                     | ± 0.5 %  |
| ទម្រង់រលកស៊ីញ៉ាល់ ( Wave-form )                 | ស៊ីនុយសូអ៊ីត                  | $d \leq 2 %$                                     |
| ឥទ្ធិពលដែនម៉ាញ៉េទិកខាងក្រៅ នៅពេលប្រេកង់ធម្មតា   | 0 T                           | $B \leq 0.1 \text{ mT}$                          |
| ដែនអេឡិចត្រូម៉ាញ៉េទិក លក្ខខណ្ឌ RF 30 kHz – 6GHz | 0 V/m                         | $\leq 2 \text{ V/m}$                             |
| ភាពទ្រេតនៃការតម្លើងនាឡិកាស្នង់ ក្នុងពេលដំណើរការ | តាមការបញ្ជាក់របស់អ្នកផលិត     | ± 3.0°   |
| លំដាប់ហ្វា សម្រាប់នាឡិកាស្នង់អគ្គិសនី ៣ហ្វា     | L1, L2, L3                    | —  |
| ស្ថានភាពបន្ទុកមានតុល្យភាព                       | ចរន្តស្មើគ្នាគ្រប់សៀគ្វីចរន្ត | ± 5 % ( អាំងតង់ស៊ីតេចរន្ត ) និង ± 5° ( មុំហ្វា ) |

**កំណត់សម្គាល់៖**

<sup>(១)</sup> លក្ខខណ្ឌយោង និងលម្អៀង ត្រូវបានកំណត់ឡើង ដើម្បីធានានូវភាពអនុលោមគ្នារវាងមន្ទីរពិសោធន៍ និងមន្ទីរពិសោធន៍ ។ ម្យ៉ាងវិញទៀត នេះមិនមែនជាការបញ្ជាក់ពីសុក្រឹតភាពនៃការធ្វើតេស្តឡើយ ។  
<sup>(២)</sup> លក្ខខណ្ឌយោង និងលម្អៀងរបស់តង់ស្យុង ត្រូវអនុវត្តទាំងតង់ស្យុងរវាងហ្វា និងហ្វា និងតង់ស្យុងរវាងហ្វានិងណឺត សម្រាប់នាឡិកាស្នង់៣ហ្វា ។



**តារាងទី៥៖ លក្ខខណ្ឌបន្តក និងលម្អៀង នៅពេលតេស្ត<sup>(១)</sup>**

| ប្រភេទ<br>នាឡិកាស្ទង់ | បរិមាណ           | លក្ខខណ្ឌ   | ថ្នាក់នាឡិកាស្ទង់ថាមពលសកម្ម |        |        |        | ថ្នាក់នាឡិកាស្ទង់ថាមពលអសកម្ម |        |
|-----------------------|------------------|--|-----------------------------|--------|--------|--------|------------------------------|--------|
|                       |                  |  | A                           | B      | C      | D      | 3                            | 2      |
|                       |                  |  | លម្អៀង                      |        |        |        |                              |        |
| ធនប្រភេទប្រើប្រាស់    | ចរន្ត            | លំដាប់អាំងតង់ស៊ីតេចរន្តនៃ<br>នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត MUT  | ± 10 %                      | ± 10 % | ± 10 % | —      | ± 10 %                       | ± 10 % |
|                       | កត្តា<br>អានុភាព | លំដាប់កត្តាអានុភាពនៃ<br>នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត MUT <sup>(២)</sup><br>(ផលសងហ្វាចរន្ត និងហ្វាតង់ស្យុង) | ± 5°                        | ± 5°   | ± 5°   | —      | ± 5°                         | ± 5°   |
| ធនប្រភេទ              | ចរន្ត            | លំដាប់អាំងតង់ស៊ីតេចរន្តនៃ<br>នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត MUT  | ± 10 %                      | ± 10 % | ± 10 % | ± 10 % | ± 10 %                       | ± 10 % |
|                       | កត្តា<br>អានុភាព | លំដាប់កត្តាអានុភាពនៃ<br>នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត MUT <sup>(២)</sup><br>(ផលសងមុំហ្វាចរន្ត និងតង់ស្យុង)  | ± 5°                        | ± 5°   | ± 5°   | ± 5°   | ± 5°                         | ± 5°   |

**កំណត់សម្គាល់៖**

(១) លក្ខខណ្ឌយោង និងលម្អៀងរបស់វា ត្រូវបានកំណត់ឡើង ដើម្បីធានានូវភាពអនុលោមគ្នារវាងមន្ទីរពិសោធន៍ និងមន្ទីរពិសោធន៍ ។ ម្យ៉ាងវិញទៀត នេះ មិនមែនជាការបញ្ជាក់ពីសុក្រិតភាពនៃការធ្វើតេស្តឡើយ ។

(២) ផលសងមុំហ្វា រវាងហ្វាតង់ស្យុង  $\hat{U}_1, \hat{U}_2, \hat{U}_3$  និងហ្វាចរន្ត  $\hat{I}_1, \hat{I}_2, \hat{I}_3$  គឺ  $\varphi_1 = \widehat{U}_1, \hat{I}_1$ ;  $\varphi_2 = \widehat{U}_2, \hat{I}_2$ ;  $\varphi_3 = \widehat{U}_3, \hat{I}_3$

ដោយ

$\varphi_1$  - ផលសងមុំហ្វា  $\hat{U}_1$  និង  $\hat{I}_1$  ;  $\varphi_2$  - ផលសងមុំហ្វា  $\hat{U}_2$  និង  $\hat{I}_2$  ;  $\varphi_3$  - ផលសងមុំហ្វា  $\hat{U}_3$  និង  $\hat{I}_3$  ។

នៅពេលហ្វាតង់ស្យុងនាំមុខហ្វាចរន្ត ផលសងមុំហ្វាគឺវិជ្ជមាន ប៉ុន្តែនៅពេលហ្វាតង់ស្យុងនៅពីក្រោយហ្វាចរន្ត ផលសងមុំហ្វាគឺអវិជ្ជមាន ។



*[Handwritten signature and initials in blue ink]*

## ជំពូកទី ២ វិធីសាស្ត្រនៃការធ្វើតេស្ត

### ២.១. ការគណនាកម្រិតលម្អៀងធៀបដោយប្រើប្រាស់វិធីសាស្ត្រនាឡិកាស្តង់ដារ

នាឡិកាស្តង់ដារ (STD) និងនាឡិកាស្តង់ដារដែលត្រូវធ្វើតេស្ត (MUT) ត្រូវបានដាក់ឱ្យដំណើរការព្រមគ្នា ដូចនេះ កម្រិតលម្អៀងធៀបនៃ MUT ៖

$$RE = \frac{m_0 - m_{STD}}{m_{STD}} \times 100$$

ដោយ

- $RE$  - កម្រិតលម្អៀងធៀបនៃ MUT ; គិតជាភាគរយ (%)
- $m_{STD}$  - ចំនួនផល ដែលបានរាប់ដោយ STD នៅពេល MUT បញ្ចេញចំនួន  $N_{MUT}$  ផល ; គិតជាអ៊ីមផល (*imp*)
- $m_0$  - ចំនួនផល ដែលបានពីការគណនាតាមរូបមន្តដូចខាងក្រោម ; គិតជាអ៊ីមផល (*imp*)

$$m_0 = \frac{k_{STD} \cdot N_{MUT}}{k_{MUT} \cdot K_{I_{STD}} \cdot K_{U_{STD}}}$$

ដោយ

- $k_{STD}$  - ថេរនាឡិការបស់ STD ; គិតជា (*imp/kWh*) ឬ (*imp/kvarh*)
- $k_{MUT}$  - ថេរនាឡិការបស់ MUT ; គិតជា (*imp/kWh*) ឬ (*imp/kvarh*)  
ឬ (*rev/kWh*) ឬ (*rev/kvarh*)
- $N_{MUT}$  - ចំនួនផល ដែលបញ្ចេញដោយ MUT ; គិតជាអ៊ីមផល (*imp*)
- $K_{I_{STD}}; K_{U_{STD}}$  - ផលធៀបបំលែងត្រង់ស្តូចន្ត (CT) និងផលធៀបបំលែងត្រង់ស្តូតង់ស្យុង (PT) ដែលជាគ្រឿងជំនួយពីក្រៅ សម្រាប់ប្រើប្រាស់ជាមួយ STD ។ ប្រសិនបើគ្មានត្រង់ស្តូ CT ឬ PT ជំនួយទេ ដូចនេះ  $K_{I_{STD}} = 1$  ឬ  $K_{U_{STD}} = 1$  ។

ប្រសិនបើ MUT ជានាឡិកាស្តង់ដារដំណើរការត្រង់ស្តូ ហើយស្លាកព័ត៌មានបានបញ្ជាក់ពី ផលធៀបបំលែងនៃ CT ជា  $K_{I_{MUT}}$  និង/ឬ ផលធៀបបំលែងនៃ PT ជា  $K_{U_{MUT}}$  ដូចនេះចំនួនផល  $m_0$  ត្រូវបានកំណត់តាមរូបមន្តដូចខាងក្រោម៖

$$m_0 = \frac{k_{STD} \cdot N_{MUT}}{k_{MUT} \cdot K_{I_{MUT}} \cdot K_{U_{MUT}} \cdot K_{I_{STD}} \cdot K_{U_{STD}}}$$



**២.២. លក្ខខណ្ឌបច្ចេកទេសសម្រាប់ឧបករណ៍តេស្តនាឡិកាស្ទង់**

**តារាងទី៦៖ កម្រិតលម្អៀងអនុញ្ញាតអតិបរមា(MPE) នៃឧបករណ៍តេស្តនាឡិកាស្ទង់**

| ថ្នាក់នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត(MUT) ថាមពលសកម្ម  |              | A  | B     | C      | D      |
|---|--------------|--|-------|--------|--------|
| ថ្នាក់ឧបករណ៍តេស្តនាឡិកាស្ទង់ (សម្រាប់ថាមពលសកម្ម)    |              | 0.2  | 0.2   | 0.1    | 0.05   |
| កត្តាអានុភាព  |              | កម្រិតលម្អៀងអនុញ្ញាតអតិបរមានៃថាមពលសកម្ម (%)  |       |        |        |
| ១ហ្វា និង<br>៣ហ្វា (បន្ទុកតុល្យភាព)<br>cos φ        | 1            | ± 0.2  | ± 0.2 | ± 0.1  | ± 0.05 |
|   | 0.5L<br>0.8C | ± 0.3  | ± 0.3 | ± 0.15 | ± 0.07 |
|   | 0.5C         | ± 0.4  | ± 0.4 | ± 0.2  | ± 0.1  |
| ៣ហ្វា (បន្ទុកអតុល្យភាព)<br>cos θ                    | 1            | ± 0.3  | ± 0.3 | ± 0.15 | ± 0.06 |
|   | 0.5L         | ± 0.4  | ± 0.4 | ± 0.2  | ± 0.08 |
| ថ្នាក់នាឡិកាស្ទង់ដែលត្រូវធ្វើតេស្ត(MUT) ថាមពលអសកម្ម |              | —  | —     | 3      | 2      |
| ថ្នាក់ឧបករណ៍តេស្តនាឡិកាស្ទង់ (សម្រាប់ថាមពលអសកម្ម)   |              | —  | —     | 0.3    | 0.2    |
| កត្តាអានុភាព  |              | កម្រិតលម្អៀងអនុញ្ញាតអតិបរមានៃថាមពលអសកម្ម (%) |       |        |        |
| ១ហ្វា និង<br>៣ហ្វា (បន្ទុកតុល្យភាព)<br>sin φ        | 1            | —  | —     | ± 0.3  | ± 0.2  |
|   | 0.5 (L, C)   | —  | —     | ± 0.5  | ± 0.3  |
|   | 0.25 (L, C)  | —  | —     | ± 1.0  | ± 0.6  |
| ៣ហ្វា (បន្ទុកអតុល្យភាព)<br>sin θ                    | 1            | —  | —     | ± 0.5  | ± 0.3  |
|   | 0.5 (L, C)   | —  | —     | ± 0.6  | ± 0.4  |

**តារាងទី៧៖ កម្រិតលម្អៀងគម្លាតស្តង់ដារអនុញ្ញាតអតិបរមានៃឧបករណ៍តេស្តនាឡិកាស្ទង់**

| ថ្នាក់ឧបករណ៍តេស្តនាឡិកាស្ទង់ | 0.3  | 0.2  | 0.1  | 0.05  |
|------------------------------|--|------|------|-------|
| ថ្នាក់ថាមពលសកម្ម             | 0.3  | 0.2  | 0.1  | 0.05  |
| cos φ                        | កម្រិតលម្អៀងគម្លាតស្តង់ដារអនុញ្ញាតអតិបរមានៃថាមពលសកម្ម (%)  |      |      |       |
| 1                            | 0.03   | 0.02 | 0.01 | 0.005 |
| 0.5L                         | 0.05   | 0.03 | 0.02 | 0.007 |
| ថ្នាក់ថាមពលអសកម្ម            | 0.5  | 0.3  | 0.2  | —     |
| sin φ                        | កម្រិតលម្អៀងគម្លាតស្តង់ដារអនុញ្ញាតអតិបរមានៃថាមពលអសកម្ម (%) |      |      |       |
| 1                            | 0.05   | 0.03 | 0.02 | —     |
| 0.5L                         | 0.07   | 0.05 | 0.03 | —     |

**កំណត់សម្គាល់៖**

គម្លាតស្តង់ដារ (Standard Deviation)  $s_m$  (%) ត្រូវបានកំណត់តាមរូបមន្តខាងក្រោម៖

$$s_m = \sqrt{\frac{1}{n-1} \sum_{i=1}^n (RE_i - \overline{RE})^2}$$

ដោយ

- $n$  - ចំនួនដង នៃការតេស្តច្រើន ( $n \geq 7$ ) ត្រង់ចំណុចចរន្តតេស្តនីមួយៗ តាមការកំណត់នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធ ។ ពេលវេលាសម្រាប់ធ្វើតេស្តពី១ដង ទៅ១ដង មិនត្រូវតិចជាង ១០ និនាទី នោះទេ ។
- $RE_i$  - កម្រិតលម្អៀងធៀបនៃឧបករណ៍សម្រាប់តេស្ត (Device Under Test) DUT (លើកទី១ ; លើកទី២ ; ... ; លើកទី  $i$ ) ; គិតជាភាគរយ (%)
- $\overline{RE}$  - មធ្យមភាគកម្រិតលម្អៀងនៃ DUT តាមរូបមន្តខាងក្រោម ; គិតជាភាគរយ (%)

$$\overline{RE} = \frac{RE_1 + RE_2 + \dots + RE_n}{n}$$



**ជំពូកទី ៣**

**នីតិវិធីនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី**

កម្មវិធីតេស្តនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនី ដូចមានកំណត់ក្នុងតារាងទី៣ ត្រង់ចំណុច១.៤ ជំពូកទី១ ត្រូវប្រព្រឹត្តទៅតាមនីតិវិធីតេស្តដូចខាងក្រោម៖

**៣.១. ការត្រួតពិនិត្យរូបរាងខាងក្រៅ**

ការត្រួតពិនិត្យរូបរាងខាងក្រៅនៃនាឡិកាស្ទង់អគ្គិសនី ត្រូវអនុវត្តមុនកម្មវិធីតេស្តផ្សេងទៀត ដើម្បីធ្វើការត្រួតពិនិត្យលើព័ត៌មានសំខាន់ៗ និងស្ថានភាពរបស់នាឡិកាស្ទង់ ។

**៣.១.១. ការត្រួតពិនិត្យលើឯកសារបញ្ជាក់ពីភាពអនុលោម**

រាល់នាឡិកាស្ទង់អគ្គិសនីទាំងឡាយ ដែលយកមកត្រួតពិនិត្យផ្ទៀងផ្ទាត់ ត្រូវមានឯកសារ ឬ វិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកម្មវិធី ដែលអនុលោមតាមបទប្បញ្ញត្តិ ឬ បទបញ្ជាបច្ចេកទេសណាមួយ ។

**៣.១.២. ការត្រួតពិនិត្យលើស្លាកព័ត៌មាននាឡិកាស្ទង់**

ស្លាកព័ត៌មាន ដែលបិទភ្ជាប់នឹងនាឡិកាស្ទង់អគ្គិសនី ត្រូវផ្តល់នូវព័ត៌មានសំខាន់ៗដូចខាងក្រោម៖

- ឈ្មោះក្រុមហ៊ុន ឬ រោងចក្រផលិត
- ស្តង់ដារអនុលោម
- ប្រភេទនាឡិកាស្ទង់
- ម៉ូដែលនាឡិកាស្ទង់
- លេខស៊េរីសម្គាល់នាឡិកាស្ទង់
- កាលបរិច្ឆេទផលិត
- ថ្នាក់សុក្រឹតភាពនាឡិកាស្ទង់
- ថេរនាឡិកា
- ប្រេកង់ណូម៉ែណាល់ តង់ស្យុងណូម៉ែណាល់ និងអត្រាអាំងតង់ស៊ីតេចរន្ត
- ខ្នាតលេខអំណាន
- មេគុណលេខអំណាន (ប្រសិនបើក្រៅពីឯកតា)
- ប្រភេទសេម៉ានៃនាឡិកាស្ទង់
- ជើងតំណចេញនៃនាឡិកាស្ទង់ ដោយបង្ហាញពីភាពដាច់ដោយឡែករវាងគ្នា និងគ្នា
- ព័ត៌មានអំពីការការពារ តង់ស្យុង AC ( AC Voltage )
- ទិសដៅធ្វើល និងពណ៌សម្គាល់របស់ថាសធ្វើល សម្រាប់នាឡិកាស្ទង់អេឡិចត្រូមេកានិក ។

ព័ត៌មានសំខាន់ៗនៃនាឡិកាស្ទង់ ដែលរាយខាងលើ និង/ឬ ព័ត៌មានបន្ថែមផ្សេងទៀត ត្រូវតែអនុលោមតាមស្តង់ដារពាក់ព័ន្ធ ។

**៣.១.៣. ភាពមិនប្រក្រតី នៃនាឡិកាស្ទង់អគ្គិសនី ដែលមិនអនុញ្ញាតឲ្យធ្វើតេស្ត**

ប្រសិនបើនាឡិកាស្ទង់អគ្គិសនី ត្រូវបានរកឃើញនូវភាពមិនប្រក្រតីទាំងឡាយដូចករណីខាងក្រោម នាឡិកាស្ទង់ទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តឡើយ ។

- ព័ត៌មាន ដែលបិទភ្ជាប់នឹងនាឡិកាស្ទង់ មិនបានបំពេញតាមការកំណត់ដូចចំណុច៣.១.២ ជំពូកទី៣



Handwritten signature and initials in blue ink.

- អក្សរ ឬ លេខ ឬ សញ្ញា ដែលបិទភ្ជាប់នឹងនាឡិកាស្នង់ មានភាពមិនច្បាស់គ្រប់គ្រាន់ ឬ ក្រោយពេលត្រូវពន្លឺព្រះអាទិត្យ មានភាពរលុប មិនអាចកំណត់សម្គាល់បាន
- មានកម្ទេចកម្ទីក្នុងនាឡិកាស្នង់
- លេខអំណានបង្ហាញមិនច្បាស់លាស់
- ពន្លឺនៃអំពូល LED ដែលបញ្ជាក់ពីសុក្រិតភាព មានភាពភ្លឺមិនគ្រប់គ្រាន់
- កញ្ចក់អេក្រង់បង្ហាញទិន្នន័យ មានសភាពព្រិលៗ ញាក់ៗ មិនច្បាស់ ឬ បែក
- សំបកនាឡិកាស្នង់ មានសភាពបែក ឬ ត្រូវបំផ្លាញ
- សៀល ដែលភិបជាប់នឹងនាឡិកាស្នង់ មានសភាពដាច់ ឬ ត្រូវបំផ្លាញ ។

**៣.២. ការធ្វើតេស្តតង់ស្យុង AC**

**៣.២.១. គោលបំណងតេស្ត**

ដើម្បីផ្ទៀងផ្ទាត់ថា នៅពេលបញ្ចប់នៃការធ្វើតេស្តនេះ នាឡិកាស្នង់ត្រូវតែនៅសភាពដើម មិនមានការខូចខាត និងគ្មានសញ្ញាកំហុស ឬ គ្រោះថ្នាក់កើតឡើងក្នុងកំឡុងពេលតេស្តឡើយ ។

**៣.២.២. នីតិវិធីតេស្ត**

លក្ខខណ្ឌតេស្តតង់ស្យុង AC ត្រូវអនុវត្តតាមគោលការណ៍ និងនីតិវិធីតេស្ត ដូចខាងក្រោម៖

- តង់ស្យុងតេស្ត និងការអនុវត្តរបស់វា : តារាងទី៨
- ទម្រង់រលកស៊ីញ៉ាល់នៃតង់ស្យុងតេស្ត : ត្រូវតែពេញទម្រង់ជាស៊ីនុយសូអ៊ីត
- ប្រេកង់នៃតង់ស្យុងតេស្ត : ពី 45 Hz ទៅ 65 Hz
- សមត្ថភាពនៃប្រភពអានុភាពអគ្គិសនី : យ៉ាងហោចណាស់ 500 VA
- រយៈពេលនៃការផ្គត់ផ្គង់តង់ស្យុង : ១នាទី
- សំបកប្រអប់នាឡិកាស្នង់ត្រូវបិទឲ្យជិត ដោយគម្របសំបក និងគម្របគ្របជើងតំណាងចេញ នៅទីតាំងដើម ។

**តារាងទី៨៖ តង់ស្យុងតេស្ត នៃការធ្វើតេស្តតង់ស្យុង AC**

| តង់ស្យុងតេស្ត (តង់ស្យុងប្រសិទ្ធ) |                                | នីតិវិធីនៃការអនុវត្ត តង់ស្យុងតេស្ត   |
|----------------------------------|--------------------------------|--|
| នាឡិកាស្នង់កម្រិតជាន់ថ្នាក់ I    | នាឡិកាស្នង់កម្រិតជាន់ថ្នាក់ II |  |
| 2 kV                             | 4 kV                           | ១. វាងសៀត្រីអគ្គិសនី ធៀបនឹង ដី <sup>(១)</sup><br>- គ្រប់ជើងតំណាងចេញនៃសៀត្រីអគ្គិសនីរបស់នាឡិកាស្នង់ ដែលរួមសៀត្រីចរន្តសៀត្រីតង់ស្យុង និងសៀត្រីបន្ទាប់បន្សំផ្សេងៗទៀតដែលភ្ជាប់ជាមួយតង់ស្យុងណូមីណាល់លើសពី 40 V ត្រូវភ្ជាប់ចូលគ្នាទាំងអស់ ។<br>- គ្រប់ជើងតំណាងចេញនៃសៀត្រីបន្ទាប់បន្សំផ្សេងៗទៀតរបស់នាឡិកាស្នង់ ដែលភ្ជាប់ ជាមួយតង់ស្យុងណូមីណាល់ស្មើនឹង ឬ ទាបជាង 40 V ត្រូវភ្ជាប់ទៅដី ។<br>- តង់ស្យុងតេស្តត្រូវអនុវត្តវាងចំណុចរួមនៃសៀត្រីអគ្គិសនី និងដី ។ |
| 2 kV                             | 2 kV                           | ២. វាងសៀត្រីអគ្គិសនី និងសៀត្រីអគ្គិសនី៖ សៀត្រីនីមួយៗគឺជាប់ដោយឡែកពីគ្នា ។   |

**កំណត់សម្គាល់៖**  
<sup>(១)</sup> ការប្រើប្រាស់ពាក្យ «ដី» ក្នុងបរិបទនៃការធ្វើតេស្តនេះ គឺមានអត្ថន័យដូចខាងក្រោម៖  
 - ចំពោះប្រភេទសំបកប្រអប់នាឡិកាស្នង់ដែលធ្វើអំពីលោហៈធាតុ នោះពាក្យ «ដី» សំដៅដល់សំបកប្រអប់របស់វា  
 - ចំពោះប្រភេទសំបកប្រអប់នាឡិកាស្នង់ ឬ ផ្នែកណាមួយរបស់វាធ្វើពីធាតុអ៊ីសូឡង់ នោះពាក្យ «ដី» សំដៅដល់បន្ទះលោហៈធាតុស្តើងស្រោបនាឡិកាស្នង់នោះ (នៅពេលធ្វើតេស្ត) ដែលផ្ទៃរបស់វាប៉ះនឹង ផ្ទៃសំបកប្រអប់នាឡិកាស្នង់ ។



**៣.៣. ការធ្វើតេស្តពេលគ្មានបន្ទុក**

**៣.៣.១. គោលបំណងតេស្ត**

ដើម្បីផ្ទៀងផ្ទាត់ថា នៅពេលគ្មានចរន្តឆ្លងកាត់ ឬ គ្មានបន្ទុកប្រើប្រាស់ក្នុងប្រព័ន្ធ នាឡិកាស្ទង់អគ្គិសនីមិនចុះ បរិមាណថាមពលអគ្គិសនីក្នុងលេខអំណាន ។

**៣.៣.២. នីតិវិធីតេស្ត**

ការធ្វើតេស្តនេះ ត្រូវប្រព្រឹត្តទៅនៅលក្ខខណ្ឌយោងដូចបានកំណត់ត្រង់ចំណុច១.៥ ជំពូកទី១ និងនៅ លក្ខខណ្ឌតេស្តដូចបានកំណត់ក្នុងតារាងទី៩ ។

បន្ទាប់ពីការធ្វើតេស្តនេះត្រូវបានបញ្ចប់ ចំពោះនាឡិកាស្ទង់អេឡិចត្រូមេកានិច ថាសរដ្ឋីលរបស់វា វិលមិន បានមួយជុំ ចំណែកឯនាឡិកាស្ទង់ស្តាទិចវិញ បញ្ចេញផលស៊ីញ៉ាល់មិនលើសពីមួយដាល ។

**តារាងទី៩៖ លក្ខខណ្ឌតេស្តពេលគ្មានបន្ទុក នៃនាឡិកាស្ទង់អគ្គិសនី <sup>(១)</sup>**

| ប្រភេទនាឡិកាស្ទង់ |                  | ថ្នាក់ នាឡិកាស្ទង់ | តង់ស្យុង (U)           | ចរន្ត (I)     | កត្តា អានុភាព | ចេរវេលាតេស្តអប្បបរមា (Δt)  |
|-------------------|------------------|--------------------|------------------------|---------------|---------------|--|
| គំរូលម្អលម្រេច    | អេឡិចត្រូមេកានិច | A / B / C          | (80% ~ 110%) $U_{nom}$ | 0.25 $I_{st}$ | cos           | 1 $\Delta t = \frac{20 \times 1000}{k \cdot m \cdot U_{nl} \cdot I_{nl}}$ , (នាទី)               |
|                   | ស្តាទិច          | A / B / C / D      | $U_{nom}$              | 0             |               | 1 $\Delta t \geq \frac{100 \times 10^3}{b \cdot k \cdot m \cdot U_{nom} \cdot I_{min}}$ , (ម៉ោង) |
| គំរូលអលម្រេច      | អេឡិចត្រូមេកានិច | 3 / 2              | (80% ~ 110%) $U_{nom}$ | 0.25 $I_{st}$ | (sin) ឬ (cos) | 1 $\Delta t = \frac{20 \times 1000}{k \cdot m \cdot U_{nl} \cdot I_{nl}}$ , (នាទី)               |
|                   | ស្តាទិច          | 3                  | 115% $U_{nom}$         | 0             |               | 1 $\Delta t \geq \frac{300 \times 10^6}{k \cdot m \cdot U_{nom} \cdot I_{max}}$ , (នាទី)         |
|                   |                  | 2                  | 115% $U_{nom}$         | 0             |               | 1 $\Delta t \geq \frac{480 \times 10^6}{k \cdot m \cdot U_{nom} \cdot I_{max}}$ , (នាទី)         |

**កំណត់សម្គាល់៖**

<sup>(១)</sup> ប៉ារ៉ាម៉ែត្រ និងអត្ថន័យ៖

- b** - កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល (base MPE) ត្រង់ចរន្ត  $I_{min}$  (យកតែតម្លៃវិជ្ជមាន) ; គិតជាកាតរយ (%)
- k** - ថេរនាឡិកា របស់ MUT ; គិតជា (imp/kWh) ឬ (imp/kvarh) ឬ (rev/kWh) ឬ (rev/kvarh)
- m** - ចំនួនគ្រឿងបង្កើតរ៉ាស់ ដែល  $m = 1$  សម្រាប់នាឡិកាស្ទង់ ១ហ្វា ;  $m = 3$  សម្រាប់នាឡិកាស្ទង់ ៣ហ្វា ៤ខ្សែ និង  $m = \sqrt{3}$  សម្រាប់ នាឡិកាស្ទង់ ៣ហ្វា ៣ខ្សែ
- $U_{nom}$**  - តង់ស្យុងណូមីណាល់ ; គិតជាវ៉ុល (V)
- $U_{nl}$**  - តង់ស្យុងតេស្តពេលគ្មានបន្ទុក សម្រាប់នាឡិកាស្ទង់អេឡិចត្រូមេកានិច ដែល  $U_{nl} = (80\% \sim 110\%) U_{nom}$  ; គិតជាវ៉ុល (V)
- $I_{nl}$**  - ចរន្តតេស្តពេលគ្មានបន្ទុក សម្រាប់នាឡិកាស្ទង់អេឡិចត្រូមេកានិច ដែល  $I_{nl} = 0.25 I_{st}$  ; គិតជាអំពែរ (A)
- $I_{st}$**  - ចរន្តផ្ដើម ; គិតជាអំពែរ (A)
- $I_{min}$**  - ចរន្តអប្បបរមា ; គិតជាអំពែរ (A)
- $I_{max}$**  - ចរន្តអតិបរមា ; គិតជាអំពែរ (A)

គ្រប់នាឡិកាស្ទង់ដំណើរការត្រង់ស្មានលេខអំណាននៅប៉ុច១ ដែលមានតម្លៃថេរនាឡិកា **k** (និងតង់ស្យុង  $U_{nom}$ ) នៅប៉ុច១ នោះតម្លៃថេរនាឡិកា **k** (និងតង់ស្យុង  $U_{nom}$ ) ត្រូវគណនាម្តងទៀត ដើម្បីអោយបានសមស្របទៅនឹងតម្លៃនៃប៉ុច២ (នៃតង់ស្យុង និងចរន្ត) ។



Handwritten signature and initials in blue ink.

**៣.៤. ការធ្វើតេស្តត្រង់ចរន្តផ្ទើម**

**៣.៤.១. គោលបំណងតេស្ត**

ដើម្បីផ្ទៀងផ្ទាត់ថា នាឡិកាស្ទង់ចាប់ផ្តើម និងបន្តដំណើរការ នៅចរន្តផ្ទើម  $I_{st}$  ដូចបានកំណត់ក្នុង ឧបសម្ព័ន្ធនៃ «ខ» ។

**៣.៤.២. នីតិវិធីតេស្ត**

ការធ្វើតេស្តនេះ ត្រូវប្រព្រឹត្តទៅនៅលក្ខខណ្ឌយោងដូចបានកំណត់ត្រង់ចំណុច១.៥ ជំពូកទី១ និងនៅ លក្ខខណ្ឌតេស្តដូចបានកំណត់ក្នុងតារាងទី១០ ។

នាឡិកាស្ទង់ត្រូវបានកំណត់ថាបានចាប់ផ្តើមដំណើរការ លុះត្រាតែនាឡិកាស្ទង់បានបញ្ចេញផលស៊ីញ៉ាល់ ផាល សម្រាប់នាឡិកាស្ទង់ស្តាទិច ឬ ថាលរង្វិលត្រូវបានវិល សម្រាប់នាឡិកាស្ទង់អេឡិចត្រូមេកានិច ។

**តារាងទី១០៖ លក្ខខណ្ឌតេស្តត្រង់ចរន្តផ្ទើម នាឡិកាស្ទង់អគ្គិសនី**

| ប្រភេទនាឡិកាស្ទង់ |                        | ថ្នាក់ នាឡិកាស្ទង់ | តង់ស្យុង ( $U$ ) | ចរន្ត ( $I$ ) | កត្តា អានុភាព | ចេរេវលាតេស្តអប្បបរមា <sup>(២)</sup> ( $\tau$ )   |
|-------------------|------------------------|--------------------|------------------|---------------|---------------|--|
| គំរូលម្អលម្អ      | អេឡិចត្រូមេកានិច       | A / B / C          | $U_{nom}$        | $I_{st}$      | $\cos$        | $\tau = \frac{80 \times 1000}{k \cdot m \cdot U_{nom} \cdot I_{st}}$ , (វិនាទី)                |
|                   | ស្តាទិច <sup>(១)</sup> | A / B / C / D      | $U_{nom}$        | $I_{st}$      |               | $\tau = \frac{3.6 \times 10^6}{k \cdot m \cdot U_{nom} \cdot I_{st}}$ , (វិនាទី)               |
| គំរូលអលម្អ        | អេឡិចត្រូមេកានិច       | 3 / 2              | $U_{nom}$        | $I_{st}$      | $\cos$        | $\tau = \frac{80 \times 1000}{k \cdot m \cdot U_{nom} \cdot I_{st}}$ , (វិនាទី)                |
|                   | ស្តាទិច                | 3 / 2              | $U_{nom}$        | $I_{st}$      |               | $\tau \leq 1.2 \times \frac{3.6 \times 10^6}{k \cdot m \cdot U_{nom} \cdot I_{st}}$ , (វិនាទី) |

**កំណត់សម្គាល់៖**


<sup>(១)</sup> ការអនុវត្តនេះ សម្រាប់តែនាឡិកាស្ទង់ស្តាទិចថាមពលសកម្មតែប៉ុណ្ណោះ ។ វាអាចបញ្ជាក់តេស្តនេះជាប់បាន លុះត្រាតែកម្រិតលម្អៀងនៃការធ្វើតេស្ត នេះស្ថិតនៅក្នុងកម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល (Base MPE) ដែលបានកំណត់នៅក្នុងតារាងទី១ ត្រង់ចំណុច១.៣ ជំពូកទី១ ។

នីតិវិធីនៃការធ្វើតេស្តមានដំណាក់កាលដូចខាងក្រោម៖

១. ចាប់ផ្តើមដំណើរការនាឡិកាស្ទង់
២. ដាក់ឲ្យនាឡិកាស្ទង់ដំណើរការក្នុងរយៈពេល 1.5  $\tau$  វិនាទី សម្រាប់បង្កើតផាលទី១
៣. ដាក់ឲ្យនាឡិកាស្ទង់ដំណើរការក្នុងរយៈពេល 1.5  $\tau$  វិនាទី មួយផ្សេងទៀត សម្រាប់បង្កើតផាលទី២
៤. កំណត់រយៈពេលប្រសិទ្ធភាព (បន្ទាប់ពីផាលទី២) សម្រាប់បង្កើតផាលទី៣ ។

<sup>(២)</sup> ប៉ារ៉ាម៉ែត្រ និងអត្ថន័យ៖

- $k$  - ចេរេវនាឡិកា របស់ MUT ; គិតជា ( $imp/kWh$ ) ឬ ( $imp/kvarh$ ) ឬ ( $rev/kWh$ ) ឬ ( $rev/kvarh$ )
- $m$  - ចំនួនគ្រឿងបង្ក្រាស់ ដែល  $m = 1$  សម្រាប់នាឡិកាស្ទង់ ១ហ្វា ;  $m = 3$  សម្រាប់នាឡិកាស្ទង់ ៣ហ្វា ៤ខ្សែ និង  $m = \sqrt{3}$  សម្រាប់ នាឡិកាស្ទង់ ៣ហ្វា ៣ខ្សែ
- $U_{nom}$  - តង់ស្យុងណូមីណាល់ ; គិតជាវ៉ុល ( $V$ )
- $I_{st}$  - ចរន្តផ្ទើម ; គិតជាអំពែរ ( $A$ )



Handwritten signature and initials in blue ink.

**៣.៥. ការធ្វើតេស្តអាកម្រិតលម្អៀងដើមអាំងត្រាំងស៊ែក**

**៣.៥.១. គោលបំណងតេស្ត**

ដើម្បីផ្ទៀងផ្ទាត់ថាកម្រិតលម្អៀងរបស់នាឡិកាស្នង់នៅលក្ខខណ្ឌយោង មិនលើសពីកម្រិតលម្អៀងអនុញ្ញាត អតិបរមាគោល និងលីមីតកម្រិតលម្អៀង ដូចមានកំណត់ក្នុងតារាងទី១ និងតារាងទី២ ត្រង់ចំណុច១.៣ ជំពូកទី១ ។

**៣.៥.២. នីតិវិធីតេស្ត**

ការធ្វើតេស្តនេះ ត្រូវប្រព្រឹត្តទៅនៅលក្ខខណ្ឌយោងដូចមានកំណត់ត្រង់ចំណុច១.៥ ជំពូកទី១ និងនៅ លក្ខខណ្ឌតេស្តដូចមានកំណត់ក្នុងតារាងទី១១ និងតារាងទី១២ ។

ការធ្វើតេស្តនេះត្រូវអនុវត្តយ៉ាងហោចណាស់ឲ្យបាន ២(ពីរ)ដង គឺក្នុងលំដាប់ឡើង (ពីចរន្តតូចបំផុតទៅចរន្ត ធំបំផុត) និងក្នុងលំដាប់ចុះ (ពីចរន្តធំបំផុតទៅចរន្តតូចបំផុត) ដែលមធ្យមភាគនៃកម្រិតលម្អៀងទាំងពីរ ឬ ច្រើន ជា កម្រិតលម្អៀងដើមអាំងត្រាំងស៊ែកនៃនាឡិកាស្នង់ដែលត្រូវធ្វើតេស្ត (MUT) ។

**តារាងទី១១៖ លក្ខខណ្ឌតេស្តនៃកម្រិតលម្អៀងដើមអាំងត្រាំងស៊ែក សម្រាប់នាឡិកាស្នង់ ១ហ្វា និង ៣ហ្វា(បន្ទុកតុល្យភាព)**

| ប្រភេទនាឡិកាស្នង់ |                                  | ថ្នាក់ នាឡិកាស្នង់ | កត្តាអនុភាព   |   |  |  |                      |
|-------------------|----------------------------------|--------------------|---|---|--|--|----------------------|
|                   |                                  |                    | $\cos \varphi = 1$<br>$\sin \varphi = 1$                  | $\cos \varphi = 0.5 L$<br>$\cos \varphi = 0.8 C^{(9)}$<br>$\sin \varphi = 0.5 (L \text{ ឬ } C)$ | $\sin \varphi = 0.25$<br>$(L \text{ ឬ } C)$            | ករណីពិសេស<br>$\cos \varphi = 0.25 L$<br>$\cos \varphi = 0.5 C$ |                      |
| ផ្គុំសរុប         | អេឡិចត្រូមេកានិច                 | ភ្ជាប់ផ្ទាល់       | A   | $(0.05 I_b) ; 0.1 I_b ;$<br>$0.5 I_{max} ; I_{max}$   | $(0.1 I_b) ; 0.2 I_b ;$<br>$I_{max}$                   | -  | -                    |
|                   |                                  |                    | B   | $(0.05 I_b) ; 0.1 I_b ;$<br>$0.5 I_{max} ; I_{max}$   | $(0.1 I_b) ; 0.2 I_b ;$<br>$I_{max}$                   | -  | $0.2 I_b ;$<br>$I_b$ |
|                   | ដំណើរការត្រង់ស្នូ                | A                  | $(0.02 I_n) ; 0.05 I_n ;$<br>$0.5 I_{max} ; I_{max}$      | $(0.05 I_n) ; 0.1 I_n ;$<br>$I_{max}$   | -  | -  |                      |
|                   |                                  | B / C              | $(0.02 I_n) ; 0.05 I_n ;$<br>$0.5 I_{max} ; I_{max}$      | $(0.05 I_n) ; 0.1 I_n ;$<br>$I_{max}$   | -  | $0.1 I_n ;$<br>$I_n$   |                      |
| ស្នូ              | ភ្ជាប់ផ្ទាល់ / ដំណើរការត្រង់ស្នូ | A / B / C / D      | $I_{min} ;$<br>$I_{tr} ; 10 I_{tr}^{(10)} ;$<br>$I_{max}$ | $I_{tr} ;$<br>$10 I_{tr}^{(10)} ;$<br>$I_{max}$   | -  | -  |                      |
| ផ្គុំសរុបអនុភាព   | អេឡិចត្រូមេកានិច                 | ភ្ជាប់ផ្ទាល់       | 3 / 2   | $0.1 I_b ; (0.2 I_b) ;$<br>$0.5 I_{max} ; I_{max}$  | $0.2 I_b ; (0.5 I_b) ;$<br>$I_{max}$                   | $I_b$  | -                    |
|                   |                                  | ដំណើរការត្រង់ស្នូ  |   | $(0.05 I_n) ; 0.1 I_n ;$<br>$0.5 I_{max} ; I_{max}$   | $(0.1 I_n) ; 0.2 I_n ;$<br>$I_{max}$                   | $(0.2 I_n) ; I_n$  | -                    |
|                   | ស្នូ                             | ភ្ជាប់ផ្ទាល់       | 3 / 2   | $0.05 I_b ; 0.1 I_b ; I_b ;$<br>$(0.5 I_{max}) ; I_{max}$                                       | $0.1 I_b ; 0.2 I_b ; I_b$<br>$(0.5 I_{max}) ; I_{max}$ | $I_b$  | -                    |
|                   |                                  | ដំណើរការត្រង់ស្នូ  |   | $0.02 I_n ; 0.05 I_n ; I_n ;$<br>$I_{max}$  | $0.05 I_n ; 0.1 I_n ; I_n ;$<br>$I_{max}$              | $I_n$  | -                    |

**កំណត់សម្គាល់៖**  
 (៩) កត្តាអនុភាព  $\cos \varphi = 0.8 C$  គឺអនុវត្តសម្រាប់តែការធ្វើតេស្តលើនាឡិកាស្នង់អេឡិចត្រូមេកានិចថាមពលសកម្ម ថ្នាក់ B និង C ហើយនិង នាឡិកាស្នង់ស្ថាទិចថាមពលសកម្ម ថ្នាក់ B ; C និង D ។  
 (១០) ក្នុងករណី៖ នាឡិកាស្នង់អគ្គិសនី១ហ្វា ប្រើប្រាស់តែ១ហ្វា ឆ្លស់គ្នា ឬ ប្រើប្រាស់ជានាឡិកាស្នង់២ហ្វា នោះការធ្វើតេស្តបន្ទុក១ហ្វា ត្រូវ អនុវត្ត ដាច់ដោយឡែកពីគ្នា នៅត្រង់បន្ទុកស្មើនឹងចរន្ត  $I = 10 I_{tr}$  និងកត្តាអនុភាព  $\cos \varphi = 1$  និង  $\cos \varphi = 0.5 L$  ។



**តារាងទី១២៖ លក្ខខណ្ឌតេស្ត សម្រាប់បន្ទុកអតុល្យភាពនៃនាឡិកាស្ទង់ ៣ហ្វា**

| ប្រភេទនាឡិកាស្ទង់ |                  |                   | ថ្នាក់<br>នាឡិកាស្ទង់ | កត្តាអនុភាព                            |   |
|-------------------|------------------|-------------------|-----------------------|--|---|
|                   |                  |                   |                       | $\cos \theta = 1$<br>$\sin \theta = 1$ | $\cos \theta = 0.5 L$<br>$\sin \theta = 0.5 (L \text{ ឬ } C)$ |
| គ្រួសារលម្អិត     | អេឡិចត្រូមេកានិច | ភ្ជាប់ផ្ទាល់      | A / B / C             | $0.2 I_b ; I_b ; I_{max}$              | $I_{max}$   |
|                   |                  | ដំណើរការត្រង់ស្នូ |                       | $0.1 I_n ; I_n ; I_{max}$              | $I_{max}$   |
|                   | ស្ថាទិច          | ភ្ជាប់ផ្ទាល់      | A / B / C / D         | $10 I_{tr} ; I_{max}$                  | $10 I_{tr} ; I_{max}$   |
|                   |                  | ដំណើរការត្រង់ស្នូ |                       | $10 I_{tr} ; I_{max}$                  | $10 I_{tr} ; I_{max}$   |
| គ្រួសារអលម្អិត    | អេឡិចត្រូមេកានិច | ភ្ជាប់ផ្ទាល់      | 3 / 2                 | $0.2 I_b ; I_b ; I_{max}$              | $I_{max}$   |
|                   |                  | ដំណើរការត្រង់ស្នូ |                       | $0.1 I_n ; I_n ; I_{max}$              | $I_{max}$   |
|                   | ស្ថាទិច          | ភ្ជាប់ផ្ទាល់      | 3 / 2                 | $0.1 I_b ; I_b ; I_{max}$              | $0.2 I_b ; I_b ; I_{max}$                                     |
|                   |                  | ដំណើរការត្រង់ស្នូ |                       | $0.05 I_n ; I_n ; I_{max}$             | $0.1 I_n ; I_n ; I_{max}$                                     |

**៣.៦. ការធ្វើតេស្តផ្ទៀងផ្ទាត់ថេរនាឡិកា (Meter Constant Check)**

**៣.៦.១. គោលបំណងតេស្ត**

ដើម្បីផ្ទៀងផ្ទាត់ថាទំនាក់ទំនងរវាងការចុះបរិមាណថាមពលអគ្គិសនីមូលដ្ឋាន (Basic Energy Register) និងផលស៊ីញ៉ាល់ផលតេស្តដែលប្រើប្រាស់ (Used Test Output(s)) គឺអនុលោមទៅតាមការបញ្ជាក់របស់អ្នកផលិតនាឡិកាស្ទង់ (លើស្លាកព័ត៌មាន) ។

**៣.៦.២. នីតិវិធីតេស្ត**

ការអនុវត្តធ្វើតេស្តនេះ ត្រូវអនុញ្ញាតឱ្យបរិមាណថាមពលអគ្គិសនី  $E$  ឆ្លងកាត់នាឡិកាស្ទង់ ដែល  $E \geq E_{min}$  និង  $E_{min}$  ត្រូវបានកំណត់ដូចរូបមន្តដូចខាងក្រោម៖

$$E_{min} = \frac{1000 \times r}{b}$$

ដោយ

- $E_{min}$  - ថាមពលអគ្គិសនីអប្បបរមាសម្រាប់ការធ្វើតេស្ត ; គិតជា (Wh ឬ varh)
- $r$  - កម្រិតអានជាក់ស្តែង (Apparent Resolution) នៃលេខអំណាន ; គិតជា (Wh ឬ varh)
- $b$  - កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល (Base MPE) ; គិតជា (%)

បរិមាណថាមពលអគ្គិសនី ដែលដាក់ឱ្យឆ្លងកាត់នាឡិកាស្ទង់អគ្គិសនី ត្រូវបានគណនា ដោយចំនួនផលដែលបានមកពីទិន្នផលតេស្ត (Test Output) ។ ដូចនេះ កម្រិតលម្អៀងធៀបនៃការតេស្តផ្ទៀងផ្ទាត់ថេរនាឡិកា ត្រូវបានកំណត់ដោយ រូបមន្តដូចខាងក្រោម និងម្យ៉ាងវិញទៀត កម្រិតលម្អៀងធៀប ដែលទទួលបាន មិនត្រូវធំជាង  $\frac{1}{10}$  នៃកម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល (Base MPE) ។

$$RE = \frac{E_t - E_r}{E_r}$$



*(Handwritten signature and initials in blue ink)*


ដោយ

- $E_t$  - ថាមពលអគ្គិសនី ដែលគណនាដោយទិន្នផលតេស្ត (Test Output) ; គិតជា ( $kWh$  ឬ  $kvarh$ )
- $E_r$  - ថាមពលអគ្គិសនី ដែលចុះនៅលេខអំណានរបស់នាឡិកាស្ទង់អគ្គិសនី ; គិតជា ( $kWh$  ឬ  $kvarh$ )

ការធ្វើតេស្តនេះ ត្រូវប្រព្រឹត្តទៅនៅលក្ខខណ្ឌយោងដូចបានកំណត់ត្រង់ចំណុច១.៥ ជំពូកទី១ និងនៅលក្ខខណ្ឌតេស្តដូចបានកំណត់ក្នុងតារាងទី១៣ ។

**តារាងទី១៣៖ លក្ខខណ្ឌតេស្ត នៃការផ្ទៀងផ្ទាត់ថេរនាឡិកា**

| តង់ស្យុង<br>( $U$ ) | ចរន្ត<br>( $I$ ) | កត្តាអានុភាព<br>( $\cos \varphi / \sin \varphi$ ) | លំអិតកម្រិតលម្អៀង<br>(%)            |
|---------------------|------------------|---|-------------------------------------|
| $U_{nom}$           | $I_{max}$        | 1   | $RE(\%) \leq 10\% \times Base\ MPE$ |




**ឧបសម្ព័ន្ធ «ក»**  
**ប្រព័ន្ធលំដៅកម្រិតខ្ពស់សម្រាប់ប្រព័ន្ធបរិកម្មអគ្គិសនី**

| ប្រភេទនាឡិកាស្នូល | ឯកតា                        |               | និមិត្តសញ្ញា |
|-------------------|-----------------------------|---------------|--------------|
| ថាមពលសកម្ម        | វ៉ត់ម៉ោង                    | Watt Hour     | Wh           |
|                   | គីឡូវ៉ត់ម៉ោង                | Kilowatt Hour | kWh          |
|                   | មេហ្គាវ៉ត់ម៉ោង              | Megawatt Hour | MWh          |
|                   | ជីហ្គាវ៉ត់ម៉ោង              | Gigawatt Hour | GWh          |
| ថាមពលអសកម្ម       | វ៉ុលអំពែរអែកទីវ៉ែម៉ោង       | var Hour      | varh         |
|                   | គីឡូវ៉ុលអំពែរអែកទីវ៉ែម៉ោង   | Kilo-var Hour | kvarh        |
|                   | មេហ្គាវ៉ុលអំពែរអែកទីវ៉ែម៉ោង | Mega-var Hour | Mvarh        |
|                   | ជីហ្គាវ៉ុលអំពែរអែកទីវ៉ែម៉ោង | Giga-var Hour | Gvarh        |


**ឧបសម្ព័ន្ធ «ខ»**  
**អត្រាសំខាន់ស្តីអំពីលក្ខណៈនៃនាឡិកាស្នូលអគ្គិសនី**  
*( $I_{st}$  ;  $I_{min}$  ;  $I_{tr}$  ;  $I_b$  ;  $I_n$  ;  $I_{max}$ )*

| ថ្នាក់នាឡិកាស្នូលថាមពលសកម្ម  |                   |                   | A             | B             | C             | D           |
|------------------------------|-------------------|-------------------|---------------|---------------|---------------|-------------|
| អេឡិចត្រូមេកានិក             | ភ្ជាប់ផ្ទាល់      | $I_{st}$          | $= 0.005 I_b$ | $= 0.004 I_b$ | -             | -           |
|                              | ដំណើរការត្រង់ស្នូ | $I_{st}$          | $= 0.003 I_n$ | $= 0.002 I_n$ | $= 0.002 I_n$ | -           |
| ស្ថាទិក                      | ភ្ជាប់ផ្ទាល់      | $I_{max}/I_{tr}$  | $\geq 50$     | $\geq 50$     | $\geq 50$     | $\geq 50$   |
|                              |                   | $I_{max}/I_{min}$ | $\geq 100$    | $\geq 125$    | $\geq 250$    | $\geq 250$  |
|                              |                   | $I_{max}/I_{st}$  | $\geq 1000$   | $\geq 1250$   | $\geq 1250$   | $\geq 1250$ |
|                              |                   | $I_b/I_{tr}$      | $= 10$        | $= 10$        | $= 10$        | $= 10$      |
|                              | ដំណើរការត្រង់ស្នូ | $I_{max}/I_{tr}$  | $\geq 24$     | $\geq 24$     | $\geq 24$     | $\geq 24$   |
|                              |                   | $I_{max}/I_{min}$ | $\geq 60$     | $\geq 120$    | $\geq 120$    | $\geq 120$  |
|                              |                   | $I_{max}/I_{st}$  | $\geq 480$    | $\geq 600$    | $\geq 1200$   | $\geq 1200$ |
|                              |                   | $I_n/I_{tr}$      | $= 20$        | $= 20$        | $= 20$        | $= 20$      |
| ថ្នាក់នាឡិកាស្នូលថាមពលអសកម្ម |                   |                   | 3             | 2             | -             | -           |
| អេឡិចត្រូមេកានិក             | ភ្ជាប់ផ្ទាល់      | $I_{st}$          | $= 0.01 I_b$  | $= 0.005 I_b$ | -             | -           |
|                              | ដំណើរការត្រង់ស្នូ | $I_{st}$          | $= 0.005 I_n$ | $= 0.003 I_n$ | -             | -           |
| ស្ថាទិក                      | ភ្ជាប់ផ្ទាល់      | $I_{st}$          | $= 0.01 I_b$  | $= 0.005 I_b$ | -             | -           |
|                              | ដំណើរការត្រង់ស្នូ | $I_{st}$          | $= 0.005 I_n$ | $= 0.003 I_n$ | -             | -           |




*(Handwritten signature)*

**ឧបសម្ព័ន្ធ «ក»**  
**ដ្យាក្រាម និងសៀវភៅតេស្ត**




រូបទី១: ដ្យាក្រាមតេស្តទូទៅសម្រាប់នាឡិកាស្នង់អគ្គិសនី




រូបទី២: សៀវភៅតេស្តនៃនាឡិកាស្នង់អគ្គិសនី ១ហ្វា





រូបទី៣: សៀគ្វីតេស្តនៃនាឡិកាស្ទង់អគ្គិសនី ៣ហ្វា ៤ខ្សែ



រូបទី៤: សៀគ្វីតេស្តនៃនាឡិកាស្ទង់អគ្គិសនី ៣ហ្វា ៣ខ្សែ



Handwritten signature and initials in blue ink.

**ឧបសម្ព័ន្ធ «ប»**

**កំរូទម្រង់របាយការណ៍នៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាស្តង់ដារអគ្គិសនី**

**១. ព័ត៌មានអតិថិជន**

|               |  |                  |  |
|---------------|--|------------------|--|
| ឈ្មោះអតិថិជន: |  | លេខពាក្យស្នើសុំ: |  |
| អាសយដ្ឋាន:    |  |                  |  |

**២. ព័ត៌មាននាឡិកាស្តង់ដារដែលត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់**


|                                     |                          |                  |                          |  |                          |                   |                          |   |                          |   |                          |   |
|-------------------------------------|--------------------------|------------------|--------------------------|--|--------------------------|-------------------|--------------------------|---|--------------------------|---|--------------------------|---|
| កាលបរិច្ឆេទត្រួតពិនិត្យផ្ទៀងផ្ទាត់: |                          |                  |                          |  |                          |                   |                          |   |                          |   |                          |   |
| ម៉ូដែល:                             |                          |                  |                          | អ្នកផលិត:  |                          |                   |                          |   |                          |   |                          |   |
| លេខសេរីសម្គាល់:                     |                          |                  |                          | កាលបរិច្ឆេទផលិត:                                     |                          |                   |                          |   |                          |   |                          |   |
| លេខអនុម័តគំរូ:                      |                          |                  |                          | កាលបរិច្ឆេទអនុម័តគំរូ:                               |                          |                   |                          |   |                          |   |                          |   |
| ប្រភេទនាឡិកាស្តង់ដារ:               | <input type="checkbox"/> | ថាមពលសកម្ម       |                          |  | <input type="checkbox"/> | ថាមពលអសកម្ម       |                          |   |                          |   |                          |   |
|                                     | <input type="checkbox"/> | អេឡិចត្រូមេកានិច |                          |  | <input type="checkbox"/> | ស្ថាទិច           |                          |   |                          |   |                          |   |
|                                     | <input type="checkbox"/> | ភ្ជាប់ផ្ទាល់     |                          |  | <input type="checkbox"/> | ដំណើរការត្រង់ស្នូ |                          |   |                          |   |                          |   |
|                                     | <input type="checkbox"/> | ១ហ្វា            |                          |  | <input type="checkbox"/> | ៣ហ្វា ៤ខ្សែ       |                          |   |                          |   |                          |   |
| ថ្នាក់នាឡិកាស្តង់ដារ:               | <input type="checkbox"/> | A                | <input type="checkbox"/> | B  | <input type="checkbox"/> | C                 | <input type="checkbox"/> | D | <input type="checkbox"/> | 3 | <input type="checkbox"/> | 2 |
|                                     | $f_{nom}$ :              |                  |                          |  | Hz                       | $U_{nom}$ :       |                          |   |                          | V |                          |   |
| $I_{max}$ :                         |                          |                  |                          | A  | $I_{tr}$ :               |                   |                          |   | A                        |   |                          |   |
| $I_n$ :                             |                          |                  |                          | A  | $I_{min}$ :              |                   |                          |   | A                        |   |                          |   |
| $I_b$ :                             |                          |                  |                          | A  | $I_{st}$ :               |                   |                          |   | A                        |   |                          |   |
| $k$ :                               |                          |                  |                          | (rev/kWh) or (rev/kvarh) or (imp/kWh) or (imp/kvarh) |                          |                   |                          |   |                          |   |                          |   |

**៣. ព័ត៌មានឧបករណ៍តេស្តនាឡិកាស្តង់ដារ**

|               |  |                              |  |
|---------------|--|------------------------------|--|
| ម៉ូដែល:       |  | លេខរៀងសម្គាល់:               |  |
| អ្នកផលិត:     |  | ថ្នាក់ និងកម្រិតមិនជាក់លាក់: |  |
| លេខព្យាសកម្ម: |  | កាលបរិច្ឆេទសុពលភាព:          |  |

**៤. ព័ត៌មានមន្ទីរពិសោធន៍**

|              |  |           |  |
|--------------|--|-----------|--|
| សីតុណ្ហភាព:  |  | ប្រៀបធៀប: |  |
| កម្រិតសំណើម: |  | ផ្សេងៗ:   |  |
| អាសយដ្ឋាន:   |  |           |  |



*Handwritten signature and initials in blue ink.*

**៥. លទ្ធផលនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់**

**៥.១. ការត្រួតពិនិត្យបរាងខាងក្រៅ**

មន្ត្រីត្រួតពិនិត្យ ត្រូវធ្វើការត្រួតពិនិត្យដោយរក្សាលើរូបរាងខាងក្រៅ និងព័ត៌មានរបស់នាឡិកាស្នង់ដោយអនុលោមតាមចំណុចទី៣.១ ជំពូកទី៣ ។

ប្រសិនបើនាឡិកាស្នង់ណា ដែលគោរពតាមបទប្បញ្ញត្តិនេះ វានឹង **ជាប់** ពីការធ្វើតេស្ត តែផ្ទុយទៅវិញ ប្រសិនបើនាឡិកាស្នង់ណា ដែលមិនគោរពតាមបទប្បញ្ញត្តិនេះ វានឹង **ឆ្លាត់** ។

**៥.២. ការធ្វើតេស្តតង់ស្យុង AC**

មន្ត្រីត្រួតពិនិត្យ ត្រូវអនុវត្តធ្វើតេស្តនេះដោយអនុលោមតាមចំណុចទី៣.២ ជំពូកទី៣ ។ ប្រសិនបើនៅពេលធ្វើតេស្ត ត្រូវបានត្រួតពិនិត្យឃើញថា៖

- មិនមានការបែកផ្តាញឡើយ ឬ មិនមានការបំផ្លាញណាមួយកើតឡើង នោះមានន័យថាតេស្ត **ជាប់**
- តែផ្ទុយពីចំណុចខាងលើ នោះមានន័យថា ការធ្វើតេស្ត **ឆ្លាត់** ដូចនេះ មន្ត្រីត្រួតពិនិត្យមិនត្រូវធ្វើតេស្តនាឡិកាស្នង់អគ្គិសនីនោះតាមកម្មវិធីតេស្តផ្សេងទៀតឡើយ ។

**៥.៣. ការធ្វើតេស្តពេលគ្មានបន្ទុក**

មន្ត្រីត្រួតពិនិត្យ ត្រូវអនុវត្តធ្វើតេស្តនេះដោយអនុលោមតាមចំណុចទី៣.៣ ជំពូកទី៣ ។ ប្រសិនបើនៅពេលធ្វើតេស្ត ត្រូវបានត្រួតពិនិត្យឃើញថា៖

- ចំនួនដាល ដែលបញ្ចេញដោយនាឡិកាស្នង់ទិច តិចជាង ឬ ស្មើនឹង ១ដាល និង
- ចំនួនរង្វិល នៃថាសរង្វិលរបស់នាឡិកាអេឡិចត្រូមេកានិច មិនលើសពី ១ជុំ

នោះបានសេចក្តីថា ការធ្វើតេស្តនេះ **ជាប់** តែផ្ទុយទៅវិញប្រសិនបើនាឡិកាស្នង់ណា ដែលមិនបំពេញនូវតម្រូវការបច្ចេកទេសខាងលើនេះទេ វានឹង **ឆ្លាត់** ។

**៥.៤. ការធ្វើតេស្តត្រង់ចរន្តផ្តើម**

មន្ត្រីត្រួតពិនិត្យ ត្រូវអនុវត្តធ្វើតេស្តនេះនៅត្រង់ចំណុចចរន្តផ្តើម និងអនុលោមតាមចំណុចទី៣.៤ ជំពូកទី៣ ។

- សម្រាប់នាឡិកាស្នង់ស្តាទិចថាមពលសកម្ម ដើម្បីរកកម្រិតលម្អៀងធៀបនៃតេស្តនេះ ត្រូវផ្អែកទៅលើផលស៊ីញ៉ាល់ដាល ។

| រយៈពេលរំពឹងទុករវាងដាលនីមួយៗ៖ $\tau[s] = 3.6 \times 10^6 / (k.m.U_{nom} \cdot I_{st})$ : |                        |  |           |                 |
|---|------------------------|--|-----------|-----------------|
| ចរន្តតេស្ត<br>(A)   | កត្តាអនុភាព<br>(cos φ) | នាឡិកាស្នង់ចាប់ផ្តើមដំណើរការ<br>(ផ្តើម / មិនផ្តើម) | RE<br>(%) | Base MPE<br>(%) |
| $I_{st}$  | 1                      |  |           |                 |

**កំណត់សម្គាល់៖** លទ្ធផលតេស្តនេះ **ជាប់** នៅពេល  $|RE| \leq |Base MPE|$  ។ ប៉ុន្តែក្នុងករណីផ្ទុយពីនេះ គឺការធ្វើតេស្តនេះ **ឆ្លាត់** ។

- សម្រាប់នាឡិកាស្នង់អគ្គិសនីប្រភេទផ្សេងទៀត ត្រូវសង្កេតពីការដំណើរការរបស់វា ។ ប្រសិនបើវាដំណើរការ និងបន្តចុះទិន្នន័យថាមពលអគ្គិសនីនៅលេខអំណាន នោះការធ្វើតេស្តនេះ **ជាប់** ប៉ុន្តែក្នុងករណីផ្ទុយពីនេះ គឺការធ្វើតេស្តនេះ **ឆ្លាត់** ។



*(Handwritten signature and initials)*

**៥.៥. ការធ្វើតេស្តរកកម្រិតលម្អៀងដើមអាំងត្រាំងស៊ែក**

មន្ត្រីត្រួតពិនិត្យ ត្រូវអនុវត្តធ្វើតេស្តនេះដោយអនុលោមតាមចំណុចទី៣.៥ ជំពូកទី៣ ដើម្បីប្រាកដថា កម្រិតលម្អៀងរៀបរយនៃនាឡិកាស្នង់ គោរពតាមបទប្បញ្ញត្តិនេះ ។

**ក. នាឡិកាស្នង់អេឡិចត្រូមេកានិច ភ្ជាប់ផ្ទាល់ ថាមពលសកម្ម**

**(Watt-hour, Direct connected, and Electromechanical Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                                    |                |                        |                              |                                |                            |
|---|------------------------------------|----------------|------------------------|------------------------------|--------------------------------|----------------------------|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \varphi$ ) | RE (%)         |                        | $\overline{RE}^{(១)}$<br>(%) | Base MPE <sup>(៣)</sup><br>(%) |                            |
|   |                                    | លំដាប់ឡើង      | លំដាប់ចុះ              |                              |                                |                            |
| 0.05 I <sub>b</sub>   | 1                                  |                |                        |                              |                                |                            |
| 0.1 I <sub>b</sub>  | 1                                  |                |                        |                              |                                |                            |
|   | 0.5 L                              |                |                        |                              |                                |                            |
| 0.2 I <sub>b</sub>  | 0.8 C <sup>(២)</sup>               |                |                        |                              |                                |                            |
|   | 0.5 L                              |                |                        |                              |                                |                            |
| 0.5 I <sub>max</sub>  | 0.8 C <sup>(២)</sup>               |                |                        |                              |                                |                            |
|   | 1                                  |                |                        |                              |                                |                            |
| I <sub>max</sub>  | 1                                  |                |                        |                              |                                |                            |
|   | 0.5 L                              |                |                        |                              |                                |                            |
|   | 0.8 C <sup>(២)</sup>               |                |                        |                              |                                |                            |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                                    |                |                        |                              |                                |                            |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \theta$ )  | លក្ខណៈបន្ទុក   | RE <sub>φ</sub><br>(%) | RE <sub>shift</sub><br>(%)   | LoE <sup>(៤)</sup><br>(%)      | LoES <sup>(៥)</sup><br>(%) |
| 0.2 I <sub>b</sub>  | 1                                  | L1             |                        |                              |                                |                            |
|   |                                    | L2             |                        |                              |                                |                            |
|   |                                    | L3             |                        |                              |                                |                            |
| I <sub>max</sub>  | 1                                  | L1             |                        |                              |                                |                            |
|   |                                    | L2             |                        |                              |                                |                            |
|   |                                    | L3             |                        |                              |                                |                            |
|   | 0.5 L                              | L1             |                        |                              |                                |                            |
|   |                                    | L2             |                        |                              |                                |                            |
|   |                                    | L3             |                        |                              |                                |                            |
| I <sub>b</sub>  | 1                                  | បន្ទុកតុល្យភាព |                        |                              |                                |                            |
|   |                                    | L1             |                        |                              |                                |                            |
|   |                                    | L2             |                        |                              |                                |                            |
|   |                                    | L3             |                        |                              |                                |                            |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងរៀបរយមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) កត្តាអានុភាព  $\cos \varphi = 0.8 C$  អនុវត្តសម្រាប់តែនាឡិកាស្នង់ថ្នាក់ B និង C ។
- (៣) លទ្ធផលតេស្ត **ខ្ពស់** លុះត្រាតែ  $|\overline{RE}| \leq |Base MPE|$  ។
- (៤) លទ្ធផលតេស្ត **ខ្ពស់** លុះត្រាតែ  $|RE_{\phi}| \leq |LoE|$  ។
- (៥) លទ្ធផលតេស្ត **ខ្ពស់** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



*(Handwritten signature and initials)*

**ខ. នាឡិកាស្ទង់អេឡិចត្រូមេកានិច ដំណើរការត្រង់ស្ទូ ថាមពលសកម្ម**  
**(Watt-hour, Transformer operated, and Electromechanical Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                                    |                |                    |                              |                                |                            |
|---|------------------------------------|----------------|--------------------|------------------------------|--------------------------------|----------------------------|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \varphi$ ) | RE (%)         |                    | $\overline{RE}^{(១)}$<br>(%) | Base MPE <sup>(៣)</sup><br>(%) |                            |
|   |                                    | លំដាប់ឡើង      | លំដាប់ចុះ          |                              |                                |                            |
| $0.02 I_n$  | 1                                  |                |                    |                              |                                |                            |
| $0.05 I_n$  | 1                                  |                |                    |                              |                                |                            |
|   | $0.5 L$                            |                |                    |                              |                                |                            |
| $0.1 I_n$   | $0.8 C^{(២)}$                      |                |                    |                              |                                |                            |
|   | $0.5 L$                            |                |                    |                              |                                |                            |
| $0.1 I_n$   | $0.8 C^{(២)}$                      |                |                    |                              |                                |                            |
|   | $0.5 L$                            |                |                    |                              |                                |                            |
| $0.5 I_{max}$   | 1                                  |                |                    |                              |                                |                            |
| $I_{max}$   | 1                                  |                |                    |                              |                                |                            |
|   | $0.5 L$                            |                |                    |                              |                                |                            |
|   | $0.8 C^{(២)}$                      |                |                    |                              |                                |                            |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                                    |                |                    |                              |                                |                            |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \theta$ )  | លក្ខណៈបន្ទុក   | $RE_{\phi}$<br>(%) | $RE_{shift}$<br>(%)          | LoE <sup>(៤)</sup><br>(%)      | LoES <sup>(៥)</sup><br>(%) |
| $0.1 I_n$   | 1                                  | L1             |                    |                              |                                |                            |
|   |                                    | L2             |                    |                              |                                |                            |
|   |                                    | L3             |                    |                              |                                |                            |
| $I_{max}$   | 1                                  | L1             |                    |                              |                                |                            |
|   |                                    | L2             |                    |                              |                                |                            |
|   |                                    | L3             |                    |                              |                                |                            |
|   | $0.5 L$                            | L1             |                    |                              |                                |                            |
|   |                                    | L2             |                    |                              |                                |                            |
|   |                                    | L3             |                    |                              |                                |                            |
| $I_n$   | 1                                  | បន្ទុកតុល្យភាព |                    |                              |                                |                            |
|   |                                    | L1             |                    |                              |                                |                            |
|   |                                    | L2             |                    |                              |                                |                            |
|   |                                    | L3             |                    |                              |                                |                            |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងធៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) កត្តាអានុភាព  $\cos \varphi = 0.8 C$  អនុវត្តសម្រាប់តែនាឡិកាស្ទង់ថ្នាក់ B និង C ។
- (៣) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|\overline{RE}| \leq |Base MPE|$  ។
- (៤) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|RE_{\phi}| \leq |LoE|$  ។
- (៥) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



*Handwritten signature and initials in blue ink.*

**គ. នាឡិកាស្ទង់ស្តាទិច ភ្ជាប់ផ្ទាល់/ដំណើរការត្រង់ស្ទូ ថាមពលសកម្ម**  
**(Watt-hour, Direct connected/ Transformer operated, and Static Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                                    |                |                    |                              |                                |
|---|------------------------------------|----------------|--------------------|------------------------------|--------------------------------|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \varphi$ ) | RE (%)         |                    | $\overline{RE}^{(១)}$<br>(%) | Base MPE <sup>(៣)</sup><br>(%) |
|   |                                    | លំដាប់ឡើង      | លំដាប់ចុះ          |                              |                                |
| $I_{min}$   | 1                                  |                |                    |                              |                                |
| $I_{tr}$  | 1                                  |                |                    |                              |                                |
|   | 0.5 L                              |                |                    |                              |                                |
|   | 0.8 C <sup>(២)</sup>               |                |                    |                              |                                |
| 10 $I_{tr}$   | 1                                  |                |                    |                              |                                |
|   | 0.5 L                              |                |                    |                              |                                |
|   | 0.8 C <sup>(២)</sup>               |                |                    |                              |                                |
| $I_{max}$   | 1                                  |                |                    |                              |                                |
|   | 0.5 L                              |                |                    |                              |                                |
|   | 0.8 C <sup>(២)</sup>               |                |                    |                              |                                |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                                    |                |                    |                              |                                |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\cos \theta$ )  | លក្ខណៈបន្ទុក   | $RE_{\phi}$<br>(%) | $RE_{shift}$<br>(%)          | LoES <sup>(៤)</sup><br>(%)     |
| 10 $I_{tr}$   | 1                                  | បន្ទុកតុល្យភាព |                    |                              |                                |
|   |                                    | L1             |                    |                              |                                |
|   |                                    | L2             |                    |                              |                                |
|   |                                    | L3             |                    |                              |                                |
| 10 $I_{tr}$   | 0.5 L                              | បន្ទុកតុល្យភាព |                    |                              |                                |
|   |                                    | L1             |                    |                              |                                |
|   |                                    | L2             |                    |                              |                                |
|   |                                    | L3             |                    |                              |                                |
| $I_{max}$   | 1                                  | បន្ទុកតុល្យភាព |                    |                              |                                |
|   |                                    | L1             |                    |                              |                                |
|   |                                    | L2             |                    |                              |                                |
|   |                                    | L3             |                    |                              |                                |
| $I_{max}$   | 0.5 L                              | បន្ទុកតុល្យភាព |                    |                              |                                |
|   |                                    | L1             |                    |                              |                                |
|   |                                    | L2             |                    |                              |                                |
|   |                                    | L3             |                    |                              |                                |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងជៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) កត្តាអានុភាព  $\cos \varphi = 0.8 C$  អនុវត្តសម្រាប់តែនាឡិកាស្ទង់ថ្នាក់ B និង C ។
- (៣) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|\overline{RE}| \leq |Base MPE|$  ។
- (៤) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



**ឃ. នាឡិកាស្ទង់អេឡិចត្រូមេកានិច ភ្ជាប់ផ្ទាល់ ថាមពលអសកម្ម**  
**(Var-hour, Direct connected, and Electromechanical Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                         |                |                        |                            |                                |                            |
|---|-------------------------|----------------|------------------------|----------------------------|--------------------------------|----------------------------|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin φ) | RE (%)         |                        | RE <sup>(១)</sup><br>(%)   | Base MPE <sup>(២)</sup><br>(%) |                            |
|   |                         | លំដាប់ឡើង      | លំដាប់ចុះ              |                            |                                |                            |
| 0.1 I <sub>b</sub>  | 1                       |                |                        |                            |                                |                            |
| 0.2 I <sub>b</sub>  | 1                       |                |                        |                            |                                |                            |
|   | 0.5 L                   |                |                        |                            |                                |                            |
|   | 0.5 C                   |                |                        |                            |                                |                            |
| 0.5 I <sub>b</sub>  | 0.5 L                   |                |                        |                            |                                |                            |
|   | 0.5 C                   |                |                        |                            |                                |                            |
| I <sub>b</sub>  | 0.25 L                  |                |                        |                            |                                |                            |
|   | 0.25 C                  |                |                        |                            |                                |                            |
| 0.5 I <sub>max</sub>  | 1                       |                |                        |                            |                                |                            |
| I <sub>max</sub>  | 1                       |                |                        |                            |                                |                            |
|   | 0.5 L                   |                |                        |                            |                                |                            |
|   | 0.5 C                   |                |                        |                            |                                |                            |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                         |                |                        |                            |                                |                            |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin θ) | លក្ខណៈបន្ទុក   | RE <sub>φ</sub><br>(%) | RE <sub>shift</sub><br>(%) | LoE <sup>(៣)</sup><br>(%)      | LoES <sup>(៤)</sup><br>(%) |
| 0.2 I <sub>b</sub>  | 1                       | L1             |                        |                            |                                |                            |
|   |                         | L2             |                        |                            |                                |                            |
|   |                         | L3             |                        |                            |                                |                            |
| I <sub>max</sub>  | 1                       | L1             |                        |                            |                                |                            |
|   |                         | L2             |                        |                            |                                |                            |
|   |                         | L3             |                        |                            |                                |                            |
|   | 0.5 L                   | L1             |                        |                            |                                |                            |
|   |                         | L2             |                        |                            |                                |                            |
|   |                         | L3             |                        |                            |                                |                            |
|   | 0.5 C                   | L1             |                        |                            |                                |                            |
|   |                         | L2             |                        |                            |                                |                            |
|   |                         | L3             |                        |                            |                                |                            |
| I <sub>b</sub>  | 1                       | បន្ទុកតុល្យភាព |                        |                            |                                |                            |
|   |                         | L1             |                        |                            |                                |                            |
|   |                         | L2             |                        |                            |                                |                            |
|   |                         | L3             |                        |                            |                                |                            |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងជៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|\overline{RE}| \leq |Base\ MPE|$  ។
- (៣) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|RE_{\phi}| \leq |LoE|$  ។
- (៤) លទ្ធផលតេស្ត **ខាងលើ** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



*(Handwritten signature and initials in blue ink)*

**ង. នាឡិកាស្ទង់អេឡិចត្រូមេកានិចដំណើរការត្រង់ស្នូ ថាមពលអសកម្ម**  
(Var-hour, Transformer operated, and Static Meter )

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                         |                |                        |                            |                                |                            |  |
|---|-------------------------|----------------|------------------------|----------------------------|--------------------------------|----------------------------|--|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin φ) | RE (%)         |                        | RE <sup>(១)</sup><br>(%)   | Base MPE <sup>(២)</sup><br>(%) |                            |  |
|   |                         | លំដាប់ឡើង      | លំដាប់ចុះ              |                            |                                |                            |  |
| 0.05 I <sub>n</sub>   | 1                       |                |                        |                            |                                |                            |  |
| 0.1 I <sub>n</sub>  | 1                       |                |                        |                            |                                |                            |  |
|   | 0.5 L                   |                |                        |                            |                                |                            |  |
|   | 0.5 C                   |                |                        |                            |                                |                            |  |
| 0.2 I <sub>n</sub>  | 0.5 L                   |                |                        |                            |                                |                            |  |
|   | 0.5 C                   |                |                        |                            |                                |                            |  |
|   | 0.25 L                  |                |                        |                            |                                |                            |  |
|   | 0.25 C                  |                |                        |                            |                                |                            |  |
| I <sub>n</sub>  | 0.25 L                  |                |                        |                            |                                |                            |  |
|   | 0.25 C                  |                |                        |                            |                                |                            |  |
| 0.5 I <sub>max</sub>  | 1                       |                |                        |                            |                                |                            |  |
| I <sub>max</sub>  | 1                       |                |                        |                            |                                |                            |  |
|   | 0.5 L                   |                |                        |                            |                                |                            |  |
|   | 0.5 C                   |                |                        |                            |                                |                            |  |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                         |                |                        |                            |                                |                            |  |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin θ) | លក្ខណៈបន្ទុក   | RE <sub>φ</sub><br>(%) | RE <sub>shift</sub><br>(%) | LoE <sup>(៣)</sup><br>(%)      | LoES <sup>(៤)</sup><br>(%) |  |
| 0.1 I <sub>n</sub>  | 1                       | L1             |                        |                            |                                |                            |  |
|   |                         | L2             |                        |                            |                                |                            |  |
|   |                         | L3             |                        |                            |                                |                            |  |
| I <sub>max</sub>  | 1                       | L1             |                        |                            |                                |                            |  |
|   |                         | L2             |                        |                            |                                |                            |  |
|   |                         | L3             |                        |                            |                                |                            |  |
|   | 0.5 L                   | L1             |                        |                            |                                |                            |  |
|   |                         | L2             |                        |                            |                                |                            |  |
|   |                         | L3             |                        |                            |                                |                            |  |
|   | 0.5 C                   | L1             |                        |                            |                                |                            |  |
|   |                         | L2             |                        |                            |                                |                            |  |
|   |                         | L3             |                        |                            |                                |                            |  |
| I <sub>n</sub>  | 1                       | បន្ទុកតុល្យភាព |                        |                            |                                |                            |  |
|   |                         | L1             |                        |                            |                                |                            |  |
|   |                         | L2             |                        |                            |                                |                            |  |
|   |                         | L3             |                        |                            |                                |                            |  |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងជៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) លទ្ធផលតេស្ត ខាងលើ លុះត្រាតែ  $|\overline{RE}| \leq |Base MPE|$  ។
- (៣) លទ្ធផលតេស្ត ខាងលើ លុះត្រាតែ  $|RE_{\phi}| \leq |LoE|$  ។
- (៤) លទ្ធផលតេស្ត ខាងលើ លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



*(Handwritten signature and initials)*

**ច. នាឡិកាស្ទង់ស្តាទិច ភ្ជាប់ផ្ទាល់ ថាមពលអសកម្ម**  
**(Var-hour, Direct connected, and Static Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                                    |              |                    |                              |                                |                     |  |
|---|------------------------------------|--------------|--------------------|------------------------------|--------------------------------|---------------------|--|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\sin \varphi$ ) | RE (%)       |                    | $\overline{RE}^{(១)}$<br>(%) | Base MPE <sup>(២)</sup><br>(%) |                     |  |
|   |                                    | លំដាប់ឡើង    | លំដាប់ចុះ          |                              |                                |                     |  |
| 0.05 $I_b$  | 1                                  |              |                    |                              |                                |                     |  |
| 0.1 $I_b$   | 1                                  |              |                    |                              |                                |                     |  |
|   | 0.5 L                              |              |                    |                              |                                |                     |  |
|   | 0.5 C                              |              |                    |                              |                                |                     |  |
| 0.2 $I_b$   | 0.5 L                              |              |                    |                              |                                |                     |  |
|   | 0.5 C                              |              |                    |                              |                                |                     |  |
| $I_b$   | 1                                  |              |                    |                              |                                |                     |  |
|   | 0.5 L                              |              |                    |                              |                                |                     |  |
|   | 0.5 C                              |              |                    |                              |                                |                     |  |
|   | 0.25 L                             |              |                    |                              |                                |                     |  |
|   | 0.25 C                             |              |                    |                              |                                |                     |  |
| 0.5 $I_{max}$   | 1                                  |              |                    |                              |                                |                     |  |
|   | 0.5 L                              |              |                    |                              |                                |                     |  |
|   | 0.5 C                              |              |                    |                              |                                |                     |  |
| $I_{max}$   | 1                                  |              |                    |                              |                                |                     |  |
|   | 0.5 L                              |              |                    |                              |                                |                     |  |
|   | 0.5 C                              |              |                    |                              |                                |                     |  |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                                    |              |                    |                              |                                |                     |  |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>( $\sin \theta$ )  | លក្ខណៈបន្ទុក | $RE_{\phi}$<br>(%) | $RE_{shift}$<br>(%)          | $LoE^{(៣)}$<br>(%)             | $LoES^{(៤)}$<br>(%) |  |
| 0.1 $I_b$   | 1                                  | L1           |                    |                              |                                |                     |  |
|   |                                    | L2           |                    |                              |                                |                     |  |
|   |                                    | L3           |                    |                              |                                |                     |  |
| 0.2 $I_b$   | 0.5 L                              | L1           |                    |                              |                                |                     |  |
|   |                                    | L2           |                    |                              |                                |                     |  |
|   |                                    | L3           |                    |                              |                                |                     |  |
|   | 0.5 C                              | L1           |                    |                              |                                |                     |  |
|   |                                    | L2           |                    |                              |                                |                     |  |
|   |                                    | L3           |                    |                              |                                |                     |  |



*Handwritten signature and initials in blue ink.*

|           |       |                |  |  |  |  |
|-----------|-------|----------------|--|--|--|--|
| $I_b$     | 1     | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 L | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 C | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
| $I_{max}$ | 1     | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 L | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 C | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
| $I_b$     | 1     | បន្ទុកតុល្យភាព |  |  |  |  |
|           |       | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងជៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|\overline{RE}| \leq |Base\ MPE|$  ។
- (៣) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|RE_{\theta}| \leq |LoE|$  ។
- (៤) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



**ឆ. នាឡិកាស្ទង់ស្ថាទិច ដំណើរការត្រង់ស្នូ ថាមពលអសកម្ម**  
**(Var-hour, Direct connected, and Static Meter)**

| ១ហ្វា ឬ ៣ហ្វា ដែលមានបន្ទុកតុល្យភាព / Single-phase Meter or Three-phase Meter with Balanced Load |                         |              |                        |                              |                                |                            |  |
|---|-------------------------|--------------|------------------------|------------------------------|--------------------------------|----------------------------|--|
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin φ) | RE (%)       |                        | $\overline{RE}^{(១)}$<br>(%) | Base MPE <sup>(២)</sup><br>(%) |                            |  |
|   |                         | លំដាប់ឡើង    | លំដាប់ចុះ              |                              |                                |                            |  |
| 0.02 I <sub>n</sub>   | 1                       |              |                        |                              |                                |                            |  |
| 0.05 I <sub>n</sub>   | 1                       |              |                        |                              |                                |                            |  |
|   | 0.5 L                   |              |                        |                              |                                |                            |  |
|   | 0.5 C                   |              |                        |                              |                                |                            |  |
| 0.1 I <sub>n</sub>  | 0.5 L                   |              |                        |                              |                                |                            |  |
|   | 0.5 C                   |              |                        |                              |                                |                            |  |
| I <sub>n</sub>  | 1                       |              |                        |                              |                                |                            |  |
|   | 0.5 L                   |              |                        |                              |                                |                            |  |
|   | 0.5 C                   |              |                        |                              |                                |                            |  |
|   | 0.25 L                  |              |                        |                              |                                |                            |  |
|   | 0.25 C                  |              |                        |                              |                                |                            |  |
| I <sub>max</sub>  | 1                       |              |                        |                              |                                |                            |  |
|   | 0.5 L                   |              |                        |                              |                                |                            |  |
|   | 0.5 C                   |              |                        |                              |                                |                            |  |
| ៣ហ្វា ដែលមានបន្ទុកអតុល្យភាព / Three-phase Meter with Unbalanced Load                            |                         |              |                        |                              |                                |                            |  |
| ចរន្តតេស្ត<br>(A)   | កត្តាអានុភាព<br>(sin θ) | លក្ខណៈបន្ទុក | RE <sub>φ</sub><br>(%) | RE <sub>shift</sub><br>(%)   | LoE <sup>(៣)</sup><br>(%)      | LoES <sup>(៤)</sup><br>(%) |  |
| 0.05 I <sub>n</sub>   | 1                       | L1           |                        |                              |                                |                            |  |
|   |                         | L2           |                        |                              |                                |                            |  |
|   |                         | L3           |                        |                              |                                |                            |  |
| 0.1 I <sub>n</sub>  | 0.5 L                   | L1           |                        |                              |                                |                            |  |
|   |                         | L2           |                        |                              |                                |                            |  |
|   |                         | L3           |                        |                              |                                |                            |  |
|   | 0.5 C                   | L1           |                        |                              |                                |                            |  |
|   |                         | L2           |                        |                              |                                |                            |  |
|   |                         | L3           |                        |                              |                                |                            |  |



*Handwritten signature and initials in blue ink.*

|           |       |                |  |  |  |  |
|-----------|-------|----------------|--|--|--|--|
| $I_n$     | 1     | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 L | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 C | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
| $I_{max}$ | 1     | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 L | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
|           | 0.5 C | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |
| $I_n$     | 1     | បន្ទុកតុល្យភាព |  |  |  |  |
|           |       | L1             |  |  |  |  |
|           |       | L2             |  |  |  |  |
|           |       | L3             |  |  |  |  |

**កំណត់សម្គាល់៖**

- (១) កម្រិតលម្អៀងធៀបមធ្យម ( $\overline{RE}$ ) គឺជាមធ្យមភាគនៃកម្រិតលម្អៀងតាមលំដាប់ឡើង និងលំដាប់ចុះ ។
- (២) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|\overline{RE}| \leq |Base\ MPE|$  ។
- (៣) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|RE_{\phi}| \leq |LoE|$  ។
- (៤) លទ្ធផលតេស្ត **ដាច់** លុះត្រាតែ  $|RE_{shift}| \leq |LoES|$  ។



*(Handwritten signature and initials)*

**៥.៦. ការធ្វើតេស្តផ្ទៀងផ្ទាត់ថេរនាឡិកា**

មន្ត្រីត្រួតពិនិត្យ ត្រូវអនុវត្តធ្វើតេស្តនេះដោយអនុលោមតាមចំណុចទី៣.៦ ជំពូកទី៣ ។

|   |  |
|---|--|
| កម្រិតអានដាក់ស្តែងនៃលេខអំណាន $r$ [Wh]:  |  |
| ថាមពលអគ្គិសនីអប្បបរមា ដែលនឹងឆ្លងកាត់នាឡិកាស្នង់ $E_{min}[Wh] = 1000 \times r/b$ : |  |

| ចរន្តតេស្ត<br>(A) | កត្តាអានុភាព<br>$\cos \varphi / \sin \varphi$ | ថាមពលអគ្គិសនី ដែលត្រូវបានវាស់ដោយ |                        | RE (%)<br>$\{(E_t - E_r)/E_r\}$ | LoE (%)<br>$\{10\% \times \text{Base MPE}\}$ |
|-------------------|---|----------------------------------|------------------------|---------------------------------|--|
|                   |   | លេខអំណាន ( $E_r$ )               | ទិន្នផលតេស្ត ( $E_t$ ) |                                 |  |
| $I_{max}$         | 1   |                                  |                        |                                 |  |

កំណត់សម្គាល់៖ លទ្ធផលតេស្តនេះ **ជាប់** នៅពេល  $|RE| \leq |LoE|$  ។ ប៉ុន្តែក្នុងករណីផ្ទុយពីនេះ គឺការធ្វើតេស្តនេះ **ធ្លាក់** ។

**៦. សន្និដ្ឋាន**

នាឡិកាស្នង់ត្រូវបានកំណត់ថា **ជាប់** ការត្រួតពិនិត្យផ្ទៀងផ្ទាត់ លុះត្រាតែគ្រប់ការតេស្តទាំង៦ចំណុច ខាងលើ (៥.១ ; ៥.២ ; ៥.៣ ; ៥.៤ ; ៥.៥ និង ៥.៦) សុទ្ធតែ **ជាប់** ទាំងអស់ ។ ប្រសិនបើ ក្នុងករណីមានចំណុច តេស្តណាមួយ **ធ្លាក់** នោះលទ្ធផលនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់ គឺ **ធ្លាក់** ។

**ជាប់**

**ធ្លាក់**

សេចក្តីអធិប្បាយ៖

ឯកភាពដោយ៖

ត្រួតពិនិត្យការធ្វើតេស្តដោយ៖

ធ្វើតេស្តដោយ៖



*(Handwritten signature and initials)*

**កំណត់សម្គាល់៖** អក្សរតាង និងអត្ថន័យ ដែលប្រើក្នុងគំរូទម្រង់របាយការណ៍តេស្ត៖

| អក្សរតាង        | អត្ថន័យជាអង់គ្លេស              | អត្ថន័យជាភាសាខ្មែរ                                     |
|-----------------|--------------------------------|--|
| $RE$            | Relative Error of Indication   | កម្រិតលម្អៀងធៀបនៃអាំងឌីកាស្យុង                         |
| $RE_{\phi}$     | Relative Error of Each Phase   | កម្រិតលម្អៀងធៀបតាមហ្វាស៊ីមួយៗ                          |
| $\overline{RE}$ | Mean Error                     | កម្រិតលម្អៀងធៀបមធ្យម                                   |
| $RE_{shift}$    | Error Shift                    | កម្រិតលម្អៀងបម្រែបម្រួលរវាងបន្ទុកតុល្យភាព និងអតុល្យភាព |
| $Base\ MPE$     | Base Maximum Permissible Error | កម្រិតលម្អៀងអនុញ្ញាតអតិបរមាគោល                         |
| $LoE$           | Limit of Error                 | លីមីតកម្រិតលម្អៀង                                      |
| $LoES$          | Limit of Error Shift           | លីមីតកម្រិតលម្អៀងបម្រែបម្រួល                           |

**ឧបសម្ព័ន្ធ «១»**  
**ឯកសារយោង**

- [1] ព្រះរាជក្រមលេខ នស/រកម/០៨០៩/០១៦ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី មាត្រាសាស្ត្រកម្ពុជា
- [2] OIML R46 –1/ –2: 2012, Active electrical energy meters – Part 1/ 2.
- [3] OIML R46 – 3: 2013, Active electrical energy meters – Part 3.
- [4] IEC 62052 – 11: 2003, Electricity metering equipment (AC) – General requirements, tests and test conditions – Part 11.
- [5] IEC 62053 – 11: 2003, Electricity metering equipment (a.c.) – Particular requirements – Part 11: Electromechanical meters for active energy (classes 0.5; 1 and 2)
- [6] IEC 62053 – 23: 2003, Electricity metering equipment (a.c.) – Particular requirements – Part 23: Static meters for reactive energy (classes 2 and 3)



*(Handwritten signature and initials)*